



កាន់តែទុកចិត្ត កាន់តែចម្រើន

ហត្ថាកសិករ លីមីតធីត
HATTHA KAKSEKAR LIMITED

របាយការណ៍ប្រចាំឆ្នាំ ២០១៨

Subsidiary of krungsri bank

A member of MUFG, a global financial group

មាតិកា

ក. លទ្ធផលប្រតិបត្តិការសង្ខេប.....	02
ខ. លទ្ធផលហិរញ្ញវត្ថុសង្ខេប	03
គ. ធុរកិច្ចសង្គមសង្ខេប.....	04
ឃ. ដៃគូអាជីវកម្ម	05
ង. ការិយាល័យ និងបណ្តាញបែងចែក	06
ច. ព័ត៌មានទូទៅរបស់ហត្ថាកសិករ.....	07
• អំពីហត្ថាកសិករ	07
• ទស្សនវិស័យ និងបេសកកម្ម	07
• ប្រវត្តិហត្ថាកសិករ លីមីតធីត	09
• សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	10
• សាររបស់ប្រធានអគ្គនាយក	11
ឆ. ទិដ្ឋភាពលើសកម្មភាពអាជីវកម្ម.....	13
• ភាគហ៊ុនិក.....	13
• ដៃគូហិរញ្ញវត្ថុ.....	14
• ក្រុមប្រឹក្សាភិបាល.....	15
• រចនាសម្ព័ន្ធស្ថាប័ន	17
• គណៈកម្មាធិការប្រតិបត្តិ.....	18
• អតិថិជនហត្ថាកសិករ.....	24
• កិច្ចការទីផ្សារ និងការស្រាវជ្រាវ.....	26
• ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ.....	27
• សកម្មភាពសេវាកម្មអតិថិជន	30
• របាយការណ៍ធនធានមនុស្ស	31
• ការគ្រប់គ្រងហានិភ័យ.....	33
• ការប្រតិបត្តិតាម	34
ជ. ការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្មផ្ទៃក្នុង.....	35
ឈ. របាយការណ៍របស់សវនករឯករាជ្យ.....	36
• តារាងតុល្យការ.....	36
• របាយការណ៍លទ្ធផល.....	37
• របាយការណ៍ការប្រែប្រួលមូលធន.....	37
• របាយការណ៍លំហូរសាច់ប្រាក់	38
ញ. របាយការណ៍នៃការគ្រប់គ្រងធុរកិច្ចសង្គម	39
• សកម្មភាពទំនួលខុសត្រូវសង្គម	39
• សុចនាករសមិទ្ធផលបរិស្ថាន	42
ដ. បណ្តាញចែកចាយ	43

ក. លទ្ធផលប្រតិបត្តិការសង្ខេប

ផលប័ត្រឥណទាន

គិតជាដុល្លារអាមេរិក	2014	2015	2016	2017	2018	ប្រែប្រួលជា ភូលេខ	ប្រែប្រួល ជា(%)
ផលប័ត្រឥណទានសរុប	250,192,757	363,504,006	445,243,662	576,880,156	757,326,744	180,446,588	31%
ឥណទានជាប្រាក់រៀល	16,733,234	25,089,408	28,803,102	34,752,977	72,363,197	37,610,220	108%
ឥណទានជាប្រាក់ដុល្លារអាមេរិក	218,922,989	320,552,348	396,208,897	519,706,144	657,518,847	137,812,703	27%
ឥណទានជាប្រាក់ថៃបាត	14,536,534	17,862,250	20,231,663	22,421,034	27,444,700	5,023,665	22%

ចំនួនអតិថិជនឥណទាន

ចំនួនអតិថិជន	2014	2015	2016	2017	2018	ប្រែប្រួលជា ភូលេខ	ប្រែប្រួល ជា(%)
ចំនួនអតិថិជនសរុប	97,048	107,894	114,189	118,399	134,410	16,011	14%
ចំនួនអតិថិជនស្ត្រី	67,488	72,497	75,260	77,411	85,187	7,776	10%
ចំនួនអតិថិជនបុរស	29,560	35,397	38,929	40,988	49,223	8,235	20%

ឥណទានបានបញ្ចេញ

ចំនួនឥណទានបានបញ្ចេញ	2014	2015	2016	2017	2018	ប្រែប្រួលជា ភូលេខ	ប្រែប្រួល ជា(%)
ឥណទានបានបញ្ចេញ ជាប្រាក់ដុល្លារអាមេរិក	284,491,072	380,772,205	410,594,951	528,846,068	628,204,813	99,358,744	19%
ចំនួនអតិថិជនឥណទាន	92,184	96,766	89,207	93,050	98,159	5,109	5%

គុណភាពឥណទាន

គិតជាដុល្លារអាមេរិក	2014	2015	2016	2017	2018	ប្រែប្រួលជា ភូលេខ	ប្រែប្រួល ជា(%)
ឥណទានមិនដំណើរការ(30ថ្ងៃ)	64,178	294,990	2,763,894	6,359,710	5,174,704	(1,462,366)	-23%
ចំនួនប្រាក់ដើមហួសកាលក្រូវសង	71,145	312,170	3,220,784	6,837,541	5,222,769	(1,614,772)	-24%
អត្រាឥណទានមិនដំណើរការ (30ថ្ងៃ)	0.03%	0.08%	0.62%	1.10%	0.68%	(0)	-41%

បញ្ជីសន្សំ

បរិយាយ	2014	2015	2016	2017	2018	ប្រែប្រួលជា ភូលេខ	ប្រែប្រួល ជា(%)
សមតុល្យប្រាក់បញ្ញើ សន្សំជាដុល្លារអាមេរិក	173,618,560	238,162,778	360,091,054	367,553,681	480,106,121	112,552,440	31%
ចំនួនអតិថិជនបញ្ញើសន្សំ	190,652	217,991	221,480	225,960	235,796	9,836	4%

អេធីអឹម និងសេវាធនាគារចល័ត

បរិយាយ	2014	2015	2016	2017	2018	ប្រែប្រួលជា ភូលេខ	ប្រែប្រួល ជា(%)
ចំនួនអេធីអឹមកាត	N.A	32,051	33,664	40,027	46,665	6,638	17%
អតិថិជនសេវាធនាគារចល័ត	N.A	3,802	4,611	6,013	7,215	1,202	20%

ខ. លទ្ធផលហិរញ្ញវត្ថុសង្ខេប

របាយការណ៍ហិរញ្ញវត្ថុសង្ខេប (ប្រាក់ដុល្លារអាមេរិក)	2014	2015	2016	2017	2018
ទ្រព្យសកម្ម					
ឥណទានផ្តល់ដល់អតិថិជនសរុប	249,680,252	361,818,717	442,277,524	567,536,202	747,005,064
ទ្រព្យសកម្មសរុប	316,363,805	446,116,297	586,507,682	691,007,573	919,753,509
បំណុល					
ប្រាក់បញ្ញើអតិថិជន	172,333,352	236,414,270	357,772,465	367,421,079	480,093,541
បំណុលសរុប	277,619,090	388,445,325	519,648,560	585,616,886	748,593,394
មូលធន					
មូលធនសរុប	38,744,715	57,670,972	66,859,122	105,390,687	171,160,115
ចំណូល និងចំណាយ					
ចំណូលការប្រាក់	45,496,801	64,226,422	81,568,073	94,996,654	114,970,543
ចំណាយការប្រាក់	(16,881,286)	(24,756,709)	(35,502,532)	(38,555,784)	(46,821,348)
ពន្ធលើប្រាក់ចំណេញ	(2,078,333)	(2,859,385)	(3,416,171)	(4,114,230)	(5,287,258)
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	8,121,935	11,112,084	12,819,057	15,356,159	20,769,428

គ. ចុះកិច្ចសន្យាសង្ខេប

	2014	2015	2016	2017	2018
ទំនួលខុសត្រូវចំពោះអតិថិជន					
អតិថិជនកម្ចីស្រ្តី	70%	67%	66%	66%	64%
អតិថិជនសន្សំស្រ្តី	50%	66%	64%	64%	62%
ដែនគ្របដណ្តប់ជនបទសម្រាប់អតិថិជនកម្ចី	81%	82%	82%	82%	82%
អត្រាថែរក្សាអតិថិជន	81%	79%	78%	79%	79%
ការត្រួតពិនិត្យប្រវត្តិឥណទានតាមរយៈ:CBC	100%	100%	100%	100%	100%
ចំនួនអ្នកប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច	1,111	7,875	15,650	15,270	38,035
ចំនួនឥណទានSME	131	318	588	788	903
អត្រាអតិថិជនមានចំណូល2.5ដុល្លារអាមេរិកក្នុងមួយថ្ងៃ	27%	25%	23%	22%	21%

ទំនួលខុសត្រូវចំពោះបុគ្គលិក (ដុល្លារអាមេរិក)

អត្រាបុគ្គលិកស្រ្តី	27.84%	29.47%	30.37%	29.99%	28.42%
អត្រាថែរក្សាបុគ្គលិក	90.74%	93.62%	91.35%	91.53%	88.87%
រយៈពេលបម្រើការងារជាមធ្យមរបស់បុគ្គលិក (ឆ្នាំ)	3.14	3.33	3.86	3.51	3.71
ចំនួនវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកម្នាក់	7	10	7	6	24

ទំនួលខុសត្រូវចំពោះរដ្ឋាភិបាល

ពន្ធលើប្រាក់បៀវត្សនិងអត្ថប្រយោជន៍បន្ថែម	561,744	736,596	1,646,870	1,423,381	1,335,112
ពន្ធកាត់ទុក	1,745,401	2,441,579	2,868,470	3,756,611	3,992,983
ពន្ធលើប្រាក់ចំណេញ	2,189,272	3,341,027	3,648,432	4,336,909	4,883,633

* យោងតាមកូលេខរាយការណ៍ជូនអគ្គនាយកដ្ឋានពន្ធដារ

ឃ. ដៃគូអាជីវកម្ម



ខ. ការិយាល័យ និងមណ្ឌលប្រចាំថ្ងៃ



 **25**

ខេត្តក្រុង

 **01**

ការិយាល័យកណ្តាល

 **178**

ការិយាល័យ

 **129**

មេជីអ៊ីម

ច. ព័ត៌មានទូទៅរបស់ហត្ថាកសិករ

អំពីហត្ថាកសិករ

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសាធារណជនដ៏ធំមួយ ដែលបានទទួល អាជ្ញាប័ណ្ណពី ធនាគារជាតិ នៃកម្ពុជា និងបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង25ឆ្នាំមកហើយ ។ហត្ថាកសិករបាននិងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាង សម្បូរបែប ដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើក ប្រាក់បៀវត្ស និងជាភ្នាក់ងារលក់សេវាធានារ៉ាប់រងផងដែរ។ ហត្ថាកសិករមានសាខាចំនួន178 និងម៉ាស៊ីនអេធីអឹម 129គ្រឿងនៅទូទាំង ប្រទេសសម្រាប់ បម្រើសេវាជូនដល់អតិថិជន។

គិតត្រឹមខែធ្នូ ឆ្នាំ2018 សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករមានចំនួនជាង480លាន ដុល្លារអាមេរិកជាមួយ នឹងចំនួន អតិថិជន ប្រាក់បញ្ញើសន្សំជាង206,323នាក់ ផលបត្រឥណទានសរុបមានចំនួន757លានដុល្លារអាមេរិក ដោយមានអតិថិជនខ្ចីប្រាក់ជាង 134,410នាក់។

បច្ចុប្បន្ន ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ពន្ធរបស់ ធនាគារក្រុងស្រី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី5នៅ ព្រះរាជាណាចក្រកម្ពុជា និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា សម្ព័ន្ធធនាគារ ធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុ ដ៏ធំមួយក្នុងចំណោម សម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

ទស្សនវិស័យ និងយេសកម្ម

ទស្សនវិស័យ

ជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលបានការកោតសរសើរខ្ពស់និងជាជម្រើសដែលអតិថិជនពេញចិត្តតាមរយៈបុគ្គលិកប្រកបដោយវិជ្ជាជីវៈ។

យេសកម្ម

យើងផ្តល់ជូនអតិថិជននូវជំនោះស្រាយហិរញ្ញវត្ថុដែលគួរឱ្យជឿទុកចិត្ត ងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាឌីជីថល ដែលនាំមកនូវបទពិសោធន៍ល្អៗសម្រាប់អតិថិជន។ យើងប្តេជ្ញាចូលរួមចំណែកដល់ការរីកចម្រើនរបស់អតិថិជន និងសង្គមប្រកបដោយចេរភាព។





តម្លៃស្នូល

ស្មោះត្រង់

យើងប្តេជ្ញាធ្វើអ្វីដែលល្អប្រកបដោយភាពស្មោះត្រង់ ត្រឹមត្រូវ គម្លាភាព ទទួលខុសត្រូវ និងវិជ្ជាជីវៈ។

ឧត្តមភាព

យើងប្តេជ្ញាធ្វើការងារប្រកបដោយឧត្តមភាពជាមួយកម្រិតបទដ្ឋានកាន់តែខ្ពស់ ហើយយើងចាប់យកការផ្លាស់ប្តូរនិងភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ដើម្បីក្លាយជាអ្នកនាំមុខមួយនៅក្នុងទីផ្សារ។

គាំពារ

យើងជួយនិងយកចិត្តទុកដាក់ចំពោះអតិថិជនតាមរយៈការធ្វើការរួមគ្នាដើម្បីកសាងអនាគតឲ្យកាន់តែប្រសើរ។

ថាមវន្ត


យើងមានសុទិដ្ឋិនិយមនិងសេចក្តីស្មោះហាម ដើម្បីដឹកនាំនិងធ្វើការរួមគ្នាក្នុងបរិយាកាសបើកទូលាយដើម្បីសម្រេចគោលដៅរបស់យើង។

សាមញ្ញ

យើងធ្វើអ្វីៗឱ្យមានលក្ខណៈសាមញ្ញ ងាយស្រួល និងសមស្របសម្រាប់អតិថិជនដោយផ្អែកលើតម្រូវការរបស់ពួកគាត់ជាអាទិភាព។



ប្រវត្តិហត្ថកសិករ លីមីតធីត



1994: ហត្ថកសិករចាប់ផ្តើមតាមរយៈគម្រោងសន្តិសុខស្បៀងមួយដែលបានបង្កើតឡើងដោយ OCSD/OXFAM-Quebec ដែលជាអង្គការរបស់ប្រទេសកាណាដាបានផ្តល់ឥណទានខ្នាតតូចបំផុតដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទក្នុងឃុំចំនួន៤នៃខេត្តពោធិ៍សាត់។

1996: គម្រោងសន្តិសុខស្បៀងត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលដែលត្រូវបានគេផ្តល់ឈ្មោះថា "ហត្ថកសិករ" ដែលមាន ន័យថា ដែរបស់កសិករឬជាដែនសម្រាប់ជួយកសិករ។ នៅពេលនោះការិយាល័យកណ្តាលរបស់អង្គការហត្ថកសិករគឺស្ថិតនៅក្នុងខេត្តពោធិ៍សាត់។

2001: អង្គការ ហត្ថកសិករ ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន 77,850 ដុល្លារអាមេរិកដោយផ្លាស់ប្តូរស្ថានភាពរបស់ស្ថាប័នពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលមានឈ្មោះថ្មីហៅថា "ហត្ថកសិករ លីមីតធីត"។ នៅក្នុងពេល ជាមួយគ្នានោះដែរ ហត្ថកសិករ លីមីតធីតបានទទួលអាជ្ញាប័ណ្ណរយៈពេល៣ ឆ្នាំពីធនាគារជាតិនៃកម្ពុជាដើម្បីប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

2010: ដោយ សារតែ ហត្ថកសិករ មាននិរន្តរភាពផ្នែកប្រតិបត្តិការធនាគារជាតិ នៃកម្ពុជា បានសម្រេចផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណជន (MDI-License) ដល់ហត្ថកសិករ លីមីតធីត។ ការទទួលអាជ្ញាប័ណ្ណនេះសរុបបញ្ជាក់ឱ្យឃើញពីភាពជោគជ័យមួយក្នុង ចំណោមភាពជោគជ័យជាច្រើនរបស់ហត្ថកសិករលើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនពិសេសអនុញ្ញាតឱ្យហត្ថកសិករកេណ្ឌប្រមូលប្រាក់សន្សំពីសាធារណជនជាផ្លូវការ។ លើសពីនេះផ្នែកព័ត៌មានវិទ្យា បានសិក្សាលើការ បំពាក់ ឱ្យប្រព័ន្ធគ្រប់គ្រងធនាគារថ្មីដើម្បីធ្វើយ៉ាងណា ឱ្យការបម្រើសេវាកម្មអតិថិជននិងពួកសកម្មភាពប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពថែមទៀត។

2012: ហត្ថកសិករ លីមីតធីត បានដាក់ឱ្យប្រើប្រាស់បានយ៉ាងជោគជ័យនូវប្រព័ន្ធគ្រប់គ្រងធនាគារថ្មីនៅគ្រប់ បណ្តាញការិយាល័យប្រតិបត្តិការទាំងអស់។ ប្រព័ន្ធគ្រប់គ្រងធនាគារថ្មីនេះបានបង្កើនប្រសិទ្ធភាពនិងផលិតភាពការងារអាជីវកម្មកាន់តែប្រសើរឡើងៗ។

បន្ថែមពីនេះហត្ថកសិករបានវិនិយោគជិត 2 លានដុល្លារអាមេរិកលើគម្រោងបង្កើតឱ្យមានសេវាអេធីអឹមនិងប្រព័ន្ធធនាគារចល័តសម្រាប់អតិថិជន។ ការវិនិយោគទៅលើបច្ចេកវិទ្យាទំនើបនេះគឺដើម្បីឱ្យកាន់តែមានភាពសម្បូរបែបនូវសេវាហិរញ្ញវត្ថុសម្រាប់អតិថិជននិងដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបម្រើសេវាអតិថិជនឱ្យកាន់តែរហ័សទាន់ចិត្តនិងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ដក-ដាក់ ប្រាក់និងសេវាធនាគារចល័តរបស់ហត្ថកសិករ លីមីតធីត។ ជាមួយនឹងម៉ាស៊ីនអេធីអឹមដ៏ទំនើបដែលមិនធ្លាប់មាននិងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានិងប្រព័ន្ធធនាគារចល័តអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានច្រើនយ៉ាងដូចជា ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ព្រមទាំងទិញកាតទូរស័ព្ទតាមតម្រូវការ។ ម៉ាស៊ីនអេធីអឹមដ៏ទំនើបនេះបានដាក់ឱ្យអតិថិជននិងសាធារណជនប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ 2012 កន្លងទៅនេះ។

2016: ហត្ថកសិករ លីមីតធីត ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រីដែលជាធនាគារធំជាងគេលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃនិងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុធំបំផុតរបស់ប្រទេសជប៉ុននិងលើសកលលោក។

2017: នៅខែមីនា ឆ្នាំ 2017 ហត្ថកសិករ ទទួលបានដើមទុនថ្មីបន្ថែមចំនួន 15 លានដុល្លារអាមេរិក ពីធនាគារ Krungsri ដើម្បីពង្រឹងដើមទុនរបស់ខ្លួនដល់ 21.8 លានដុល្លារអាមេរិក។ នៅខែកញ្ញា ឆ្នាំ 2017 ហត្ថកសិករ ទទួលបានដើមទុនថ្មីបន្ថែមទៀតពីធនាគារ Krungsri ដែលធ្វើឱ្យដើមទុនចុះបញ្ជីរបស់ខ្លួនកើនឡើងដល់ 30 លាន ដុល្លារអាមេរិក។

2018: នៅខែសីហា ឆ្នាំ 2018 ហត្ថកសិករ ទទួលបានដើមទុនចុះបញ្ជីបន្ថែមទៀតចំនួន 45 លានដុល្លារអាមេរិក ពីធនាគារ Krungsri ដើម្បីពង្រឹងដើមទុនរបស់ខ្លួនដល់ 75 លានដុល្លារអាមេរិក។ នៅឆ្នាំ 2018 ហត្ថកសិករ បានបោះផ្សាយសញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា ជាមួយនឹងចំនួន 120 ប៊ីលាន ដែលជា ព្រឹត្តិការណ៍សំខាន់គួរឱ្យ កត់សម្គាល់មួយ សម្រាប់ទីផ្សារមូលធន នៅកម្ពុជា។

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល



លោក Sudargo Harsono
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងនាមជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារ Bank of Ayudhya (ដែលត្រូវបានគេស្គាល់ថាធនាគារក្រុងស្រី) និងជាសមាជិកនៃ MUFG ហត្ថាកសិករ លីមីតធីត (HKL) បានរៀបចំផែនការធុរកិច្ចរយៈពេលមធ្យម (MTBP) ដំបូងរបស់ខ្លួនដែលបានបង្ហាញពីយុទ្ធសាស្ត្រនិងទិសដៅអាជីវកម្មចាប់ពីឆ្នាំ2018ដល់ឆ្នាំ2020។ ហត្ថាកសិករ លីមីតធីត បានបំប្លែងខ្លួនដោយចាប់យកស្តង់ដារ ខ្ពស់ ដើម្បីធ្វើឱ្យប្រតិបត្តិការមានគុណភាពសម្រាប់ឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលកំពុងវិវឌ្ឍរបស់ខ្លួនបច្ចេកវិទ្យាតម្រូវការផ្លូវច្បាប់ខ្ពស់ជាងមុននិងការប្រកួតប្រជែងកាន់តែកើនឡើង។ នៅក្នុងផែនការ MTBP យើងផ្តោតការយកចិត្តទុកដាក់ខ្ពស់ធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍របស់អតិថិជនការត្រួតពិនិត្យផ្ទៃក្នុង និងប្រសិទ្ធភាពនិងការទទួលយកបច្ចេកវិទ្យាឌីជីថលដើម្បីពង្រឹងអាជីវកម្មនិងគុណភាពផលិតផលនិងសេវាកម្មរបស់យើង។ ការធ្វើឱ្យប្រសើរឡើងទាំងអស់នេះគឺសំដៅចង់បានស្តង់ដារធនាគារមួយកាន់តែខ្ពស់ដែលយើងចង់ឱ្យហត្ថាកសិករធ្វើការផ្លាស់ប្តូរទៅ។

កាលពីឆ្នាំមុនក្រុមហ៊ុនសម្រេចបានសមិទ្ធផលដ៏សំខាន់ៗក្នុងការឈានទៅដល់ជោគជ័យថ្មី។ បើនិយាយពីលទ្ធផលអាជីវកម្មយើងបានបង្កើនផលប្រាក់កម្ចីរហូតដល់757.3លានដុល្លារដែលកើនឡើង31% ពីឆ្នាំ2017 ដោយសារការអនុវត្តយុទ្ធសាស្ត្របានល្អមានប្រសិទ្ធភាពនិងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធការងារ។ ឥណទានមិនដំណើរការមានកម្រិត 0.68% គឺទាបជាងមធ្យម ភាគទីផ្សារ។ ការចំណាយលើថ្លៃដើមបន្តប្រសើរឡើង។ ប្រាក់ចំណូលសុទ្ធបានកើនឡើងដល់20.8លានដុល្លារដែលកើនឡើង35% ពីឆ្នាំ2017។

ហត្ថាកសិករទទួលបានការយល់ព្រមពីនិយ័តករកាលពីខែសីហាដើម្បីបង្កើនដើមទុនរបស់ខ្លួនចំនួន 45លានដុល្លារអាមេរិកដែលបានមកពីធនាគារក្រុងស្រីដើម្បីបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនដល់75លានដុល្លារអាមេរិក។ ការបង្កើនដើមទុននេះបានបង្ហាញពីការប្តេជ្ញា ចិត្តដ៏ខ្លាំងក្លារបស់ធនាគារក្រុងស្រីចំពោះហត្ថាកសិករនិងសេដ្ឋកិច្ចកម្ពុជាជាមួយគ្នា។ ដើមទុនថ្មីនេះគឺលើសពីតម្រូវការដែលត្រូវបានកំណត់សម្រាប់ MDI និងបំពេញតាមតម្រូវការសម្រាប់ធនាគារពាណិជ្ជ។ យើងបានទទួលបានជោគជ័យក្នុងការចេញលក់មូលបត្របំណុលសាជីវកម្មជាលើកដំបូងនៅកម្ពុជាដោយមានចំនួនទឹកប្រាក់ 120ប៊ីលានរៀល។ យើងមានមោទនភាពក្នុងនាមជាអ្នកត្រួតត្រាយក្នុងការលើកកម្ពស់ទីផ្សារមូលធនបំណុលនៅកម្ពុជានិងការរីកសាយនៃប្រាក់រៀល។

លើសពីនេះទៀតខ្ញុំមានសោមនស្សក្នុងការណែនាំទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូលថ្មីរបស់ហត្ថាកសិករដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្ររយៈពេលវែងរបស់យើងនិងដើម្បីបម្រើអតិថិជន សង្គម និងអ្នកពាក់ព័ន្ធឱ្យបានកាន់តែល្អ។

ហត្ថាកសិករ នឹងទទួលយកធាតុថ្មីទាំងនេះជាផ្នែកមួយនៃទិសដៅអាជីវកម្មរបស់ខ្លួនចាប់ពីឆ្នាំនេះតទៅ។

ទស្សនវិស័យ: ជាគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការកោតសរសើរខ្ពស់និងជាជម្រើសដែលអតិថិជនពេញចិត្តតាមរយៈបុគ្គលិកប្រកបដោយវិជ្ជាជីវៈ។

បេសកកម្ម: យើងផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដែលគួរឱ្យជឿទុកចិត្ត ងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិតតាមរយៈបច្ចេកវិទ្យាឌីជីថលដែលនាំមកនូវបទពិសោធន៍ល្អសម្រាប់អតិថិជន។ យើងប្តេជ្ញាចូលរួមចំណែកដល់ការរីកចម្រើនរបស់អតិថិជននិងសង្គមជាតិប្រកបដោយ ចេរភាព។

តម្លៃស្នូល: ស្មោះត្រង់(Honest professional) ឧត្តមភាព(Aiming for Excellence) គាំពារ (Nurturing Customers) ថាមវន្ត (Dynamic Team) សាមញ្ញ (Simplicity) ។ ជារួមអាចសរសេរកាត់ថា HANDS ជាភាសាអង់គ្លេសដែលមានន័យក្នុងភាសាខ្មែរថាហត្ថាបូដៃ។

ចុងបញ្ចប់នេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់និយ័តករ អតិថិជន និងអ្នកផ្តល់ប្រាក់កម្ចីសម្រាប់ការគាំទ្រ ហត្ថាកសិករជារៀងរហូតមក។ ខ្ញុំជឿជាក់ថា ហត្ថាកសិករ នឹងបន្តពង្រឹងនិងពង្រីកខ្លួនឱ្យក្លាយទៅជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំនិងទទួលបានការកោតសរសើរនៅក្នុងប្រទេសកម្ពុជាដើម្បីបម្រើអតិថិជននិងសង្គមជាតិឱ្យបានកាន់តែល្អប្រសើរ។

លោក Sudargo Harsono
ប្រធានក្រុមប្រឹក្សាភិបាល



លោកឧកញ៉ា ហូត អៀងតុង
ប្រធានអគ្គនាយក



ហត្ថាកសិករ លីមីតធីត
HATTHA KAKSEKAR LIMITED

"ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំពីបុគ្គលិក និងគណៈគ្រប់គ្រងហត្ថាកសិករដែលជាកម្មសិទ្ធិរបស់ធនាគារអយុធ្យា (ត្រូវបានគេស្គាល់ថាធនាគារក្រុងស្រី) ដែលជាធនាគារពាណិជ្ជកម្មមុខគេមួយនៅក្នុងប្រទេសថៃនិងជាសមាជិកនៃ MUFG រង់ចាំផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងទស្សនវិស័យឌីជីថលកាន់តែទូលាយហើយស្របពេលជាមួយគ្នាផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលគួរឱ្យជឿទុកចិត្ត មានភាពងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិតដែលនាំមកនូវបទពិសោធដ៏គួរឱ្យរីករាយដល់អតិថិជន។"

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ2018បានកើនឡើង 7.4% ដែលសម្រេចបានកំណើនខ្ពស់បំផុតក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះ(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ។ ហត្ថាកសិករបានបន្តរីកចម្រើនដោយសារការជឿទុកចិត្តពីអតិថិជននិងភាគទុនិក។ នៅខែសីហាឆ្នាំ2018 ហត្ថាកសិករ ទទួលបានប្រាក់ទុនបន្ថែមចំនួន45លានដុល្លារអាមេរិក ធ្វើឱ្យដើមទុនចុះបញ្ជីរបស់ខ្លួនកើនដល់ 75លានដុល្លារអាមេរិកដើម្បីបំពេញតាមតម្រូវការមូលធនសម្រាប់ធនាគារពាណិជ្ជនៅកម្ពុជា។

គិតត្រឹមខែធ្នូ ឆ្នាំ2018ចំនួនអតិថិជនឥណទានរបស់យើងបានកើនឡើងដល់ប្រមាណ 134,410នាក់ អតិថិជនបញ្ជីសន្សំចំនួនប្រមាណ 206,323នាក់ និងអ្នកកាន់ប័ណ្ណ(អេធីអឹម) ចំនួនជាង46,665នាក់។ ផលប័ត្រប្រាក់កម្ចីមានចំនួន757.3លានដុល្លារអាមេរិកកើនឡើង31% ធៀបនឹងឆ្នាំ2017ដោយប្រាក់ចំណូលសុទ្ធមានចំនួន20.87លានដុល្លារអាមេរិក កើនឡើង35% ធៀបនឹងឆ្នាំ2017។ ប្រាក់បញ្ញើ និងសន្សំបានកើនឡើងដល់480.1លានដុល្លារ ដែលបានបង្ហាញពីទំនុកចិត្តខ្ពស់ពីអតិថិជនរបស់យើងនិងសាធារណជន។

ប្រតិបត្តិការរបស់ ហត្ថាកសិករ បានពង្រីកដល់178សាខា ដោយមានម៉ាស៊ីនអេធីអឹម129គ្រឿងនៅទូទាំងប្រទេសកម្ពុជា។ បុគ្គលិករបស់យើងចំនួន3,603នាក់ដែលមានជំនាញវិជ្ជាជីវៈ ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុតនៅតាមបណ្តាញសាខា ដ៏ទូលំទូលាយ។ អត្រាកម្ចីមិនដំណើរការបានថយចុះ0.42% ទៅ0.68% បើធៀបនឹងឆ្នាំ2017។

នៅក្នុងទស្សនវិស័យឌីជីថលរបស់ខ្លួន ហត្ថាកសិករ បន្តបញ្ចូលនូវបច្ចេកវិទ្យាទំនើបថ្មីៗនិងចាប់ផ្តើមកែប្រែប្រព័ន្ធឌីជីថលក្នុងផ្នែកប្រតិបត្តិការនានាក្នុងបរិបទរក្សាឱ្យបាននូវចីរភាព ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនក្នុងយុគសម័យឌីជីថលនេះ។ យើងបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារចល័តទាំងតាមរយៈទូរស័ព្ទដៃនិងInternet ដើម្បីបម្រើអតិថិជនរបស់យើងកាន់តែប្រសើរ។

ហត្ថាកសិករ ខិតខំផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលងាយស្រួលនិងទុកចិត្តបានដល់អតិថិជន។ នៅឆ្នាំ2018 យើងបានចាប់ដៃគូជាមួយនិងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ៍ (SVL) និងក្រោយមកទៀតសហការជាមួយនិង រឹង ដែលអនុញ្ញាតឱ្យអតិថិជនយើងសងប្រាក់បានកាន់តែងាយស្រួល។ ហត្ថាកសិករ នឹងបន្តធ្វើការសហការជាមួយនិងដៃគូដែលមានសក្តានុពលបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននិងបន្តផ្តល់បទពិសោធដ៏ដល់អតិថិជនដែលមានស្រាប់និងអតិថិជនសក្តានុពល។ ហត្ថាកសិករទទួលបានចំណាត់ថ្នាក់ BBB+ ពីភ្នាក់ងារវាយតម្លៃ TRIS ដែលជាភ្នាក់ងារផ្តល់ចំណាត់ថ្នាក់អន្តរជាតិមួយ ដោយសារប្រតិបត្តិការដ៏មានស្ថិរភាពរបស់ខ្លួនជាមួយនិងជំហររឹងមាំនៅក្នុងទីផ្សារកម្ពុជា។ ការចាត់ចំណាត់ថ្នាក់នេះគឺយោងទៅលើស្ថេរភាពសំខាន់ៗជាច្រើនដូចជាបណ្តាញសាខាអតិថិជនទូទាំងប្រទេស ប្រព័ន្ធគ្រប់គ្រងហានិភ័យល្អ ការគ្រប់គ្រងហិរញ្ញវត្ថុនិងសាច់ប្រាក់រឹងមាំ និងគុណសម្បត្តិមួយចំនួនទៀត។

ហត្ថាកសិករ យកចិត្តទុកដាក់លើការទទួលខុសត្រូវសង្គម ការពេញចិត្តរបស់អតិថិជននិងការគាំពារអតិថិជនដោយរក្សាការយកចិត្តទុកដាក់របស់ខ្លួនយ៉ាងខ្លាំងទៅលើការអនុវត្តការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឬCSR។ ហត្ថាកសិករ បានគាំទ្រសកម្មភាពអប់រំទាក់ទងនឹងបរិស្ថាន សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដើម្បីធានាថា ហត្ថាកសិករ មិនបង្កគ្រោះថ្នាក់ដល់បរិស្ថាននិងសង្គមឡើយ។

ហត្ថាកសិករ បន្តធ្វើឱ្យប្រសើរឡើងនូវសេវាអតិថិជន។ រៀងរាល់ឆ្នាំ យើងធ្វើការស្ទង់មតិក្នុងចំណោមអតិថិជន ដើម្បីឱ្យយើងអាចពិនិត្យនិងកែលម្អសេវាកម្មរបស់យើងឱ្យបំពេញតាមតម្រូវការរបស់អតិថិជន។ យុទ្ធនាការ មួយចំនួនត្រូវបានផ្តួចផ្តើមឡើងដើម្បីផ្តល់ជូនរង្វាន់ពិសេសដល់អតិថិជនស្ម័គ្រស្មោះ និងលើកទឹកចិត្តសមាជិកដែលបានណែនាំអតិថិជនមកហត្ថាកសិករ។ ក្រុមការងារសេវាកម្មអតិថិជន និង Telesales ត្រូវបានបង្កើតឡើងដើម្បីជួយហត្ថាកសិកររក្សាទំនាក់ទំនងជាមួយនិង អតិថិជន។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង និងបុគ្គលិកដែលបានប្តេជ្ញាចិត្តនិងចូលរួមជាមួយនឹងយើងក្នុងការសម្រេចបានសមិទ្ធផលដ៏អស្ចារ្យនេះ។ ខ្ញុំសូមកោតសរសើរចំពោះការជឿទុកចិត្តនិងការគាំទ្រជាបន្តបន្ទាប់ដែលផ្តល់ដោយអភិជន ដៃគូភាគហ៊ុនិក និងសាធារណជន។ ខ្ញុំទន្ទឹងរង់ចាំផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុក្នុងកម្រិតស្តង់ដារខ្ពស់បំផុត សម្រាប់ឆ្នាំខាងមុខ។



លោកឧកញ៉ា ហួត អៀងកុង
ប្រធានអគ្គនាយក

“  **25** ឆ្នាំនៃការបម្រើសេវាកម្មជូនដល់ អភិជនទូទាំងប្រទេសកម្ពុជា ”

“  **178** ការិយាល័យ ”

“  **129** មេធាវី ”

ឆ. ទិដ្ឋភាពលើសកម្មភាពអាជីវកម្ម

ភាគហ៊ុនិក

Krungsri with MUFG brings the world within your reach



Thai Expertise with Global Strength



ធនាគារអយុធ្យា (Bank of Ayudhya) ដែលគេស្គាល់ថាជាធនាគារក្រុងស្រីនិងដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ1945បច្ចុប្បន្នគឺជាធនាគារធំ
លំដាប់ទី១នៃព្រះរាជាណាចក្រថៃដោយផ្អែកលើលក្ខខណ្ឌទ្រព្យសកម្ម សំរៀតភាពទាន និង សមតុល្យ ប្រាក់បញ្ញើហើយជាធនាគារមួយក្នុងចំណោម
ធនាគារដែលមូលដ្ឋានអាជីវកម្មដ៏រឹងមាំបំផុត (D-SIBs) នៃព្រះរាជា ណាចក្រថៃឡុង ដែលមានប្រវត្តិបទពិសោធន៍ការងាររបស់ខ្លួនប្រមាណ
73ឆ្នាំកន្លងមកហើយ។ ធនាគារក្រុងស្រីគឺជា សមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (Fitch, A,
Long Term, / F1, Short-term November 2017)។ ធនាគារក្រុងស្រីផ្តល់ជូននូវសេវាធនាគារដ៏ទូលំទូលាយ សេវាហិរញ្ញវត្ថុបុគ្គល
ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងផ្តល់ជូននូវផលិតផលនិងសេវាហិរញ្ញវត្ថុផ្សេងៗទៀតដល់បុគ្គល អតិថិជន SMEs និងសាជីវកម្មធំៗ
តាមរយៈសាខាទូទាំងប្រទេសនិងក្នុងតំបន់។



ដៃគូហិរញ្ញវត្ថុ

ដើម្បីធានាបាននូវប្រភពដើមទុនដ៏រឹងមាំ យើងបានសាងទំនាក់ទំនងដ៏ល្អ ជាមួយនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិល្បីៗជាច្រើនដូចជា៖



យើងខ្ញុំសូមថ្លែងអំណរគុណដល់ វិនិយោគិនសញ្ញាបណ្ណសាជីវកម្មរបស់យើង រួមមាន៖ ធនាគារ វឌ្ឍនៈ ធនាគារ អេស៊ីលីដា គ្រីស្តាន មីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិលស៊ី ធនាគារ កម្ពុជាពាណិជ្ជ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា "កម្ពុជា វី" និង IFC។

ក្រុមប្រឹក្សាភិបាល



លោក Sudargo Harsono, Chairman ប្រធានក្រុមប្រឹក្សាភិបាល

លោក Sudargo Harsono គឺជាអនុប្រធានអគ្គនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារក្រុងស្រីជាមួយនឹងបទពិសោធន៍ដ៏ទូលំទូលាយរបស់លោកនៅក្នុង ការគ្រប់គ្រងអាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុ លោក Dan ធ្លាប់ ទទួលបានមុខតំណែងសំខាន់ៗ ប្រចាំស្ថាប័ន ជាច្រើនរួមមាន អគ្គនាយកម៉ាយីតធីង នាយក នាយកដ្ឋានម៉ាយីតធីងនិងលក់ នាយក នាយកដ្ឋានម៉ាយីតធីងនិង អភិវឌ្ឍអាជីវកម្មអន្តរជាតិ នាយក នាយកដ្ឋានម៉ាយីតធីង និង ប្រែនដីង និង នាយក នាយកដ្ឋានសេវាធនាគារ ផ្ទាល់ខ្លួនមុនពេលមកកាន់តំណែងបច្ចុប្បន្ន ។ លោក Dan បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Indiana បន្ថែមលើបរិញ្ញាបត្រវិស្វកម្មអគ្គិសនីនិងវិស្វកម្មជីវវិទ្យាសាស្ត្រ ពីសាកល វិទ្យាល័យ កាលីហ្វ័រញ៉ា នៃរដ្ឋអ៊ីនដូនេស៊ី ។



លោក Chandrashekar Subramanian Krishoolndmangalam សមាជិក

លោក Chandrashekar (Chandra) ត្រូវបានតែងតាំងជាអគ្គនាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យរបស់ធនាគារ ក្រុងស្រីនៅខែមករា ឆ្នាំ 2007 ហើយបច្ចុប្បន្ន លោកមានមុខងារជាសមាជិកមួយរូបនៃគណៈកម្មាធិការគ្រប់គ្រង ហានិភ័យ គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការទ្រព្យសកម្មនិងអកម្ម។ មុនពេលចូលបម្រើការងារនៅធនាគារ ក្រុងស្រី លោក Chandra បានបម្រើការងារជាអគ្គនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យនៅក្រុមហ៊ុន GE ប្រទេស ឥណ្ឌា ទទួលបានបន្ទុកត្រួតពិនិត្យអាជីវកម្មលក់រាយ ដែលរាប់បញ្ចូលសេវាកម្មវិទ្យុសកម្ម កម្មវិធីផ្ទាល់ខ្លួន កម្មវិធីយានយន្ត និង កាតកណ្តាទានជាដើម។ លោក Chandra បានបញ្ចប់ ថ្នាក់ក្រោយសាកលវិទ្យាល័យបុមបៃ ផ្នែកពាណិជ្ជកម្ម នៅក្នុងឆ្នាំ1985 ។



លោក Rohit Khanna សមាជិក

លោក Rohit Khanna ចាប់ផ្តើមបម្រើការងារនៅធនាគារក្រុងស្រី ពីឆ្នាំ2010 ហើយបច្ចុប្បន្នលោកគឺជានាយក នាយកដ្ឋានផែនការ និងយុទ្ធសាស្ត្រ ដោយមានតួនាទីចម្បងលើការបង្កើត និងអនុវត្តយុទ្ធសាស្ត្រគោលដៅឱ្យឱ្យ ធនាគារក្រុងស្រីក្លាយជាស្ថាប័នហិរញ្ញវត្ថុនាំមុខគេមួយដែលមានលទ្ធភាពធ្វើអាជីវកម្ម លើឆាកអន្តរជាតិ។ ចាប់តាំង ពីខែតុលាឆ្នាំ2015 លោកមានទំនួលខុសត្រូវបន្ថែមទៀតលើការត្រួតពិនិត្យផ្នែកម៉ាយីតធីង សកម្មភាពផ្សព្វផ្សាយ និងBranding ព្រមទាំងការទំនាក់ទំនង និងផ្នែកគាំទ្រផ្នែកវិស្វកម្ម។ លោក Rohit ទទួលបានបរិញ្ញាបត្រលើជំនាញ វិស្វកម្មអេឡិចត្រូនិច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពី សាកលវិទ្យាល័យ XLRI នៃប្រទេសឥណ្ឌា។ លើសពីនេះទៅទៀតលោកជាគ្រូបង្គោលខ្សែក្រវាត់ខ្មៅ និងអ្នកអប់រំផ្នែក Six Sigma ប្រកបដោយវិជ្ជាជីវៈ ។



កញ្ញា Duangdao Wongpanitkrit សមាជិក

កញ្ញា Duangdao Wongpanitkrit ត្រូវបានតែងតាំងជាអគ្គនាយិកានាយកដ្ឋានហិរញ្ញវត្ថុ នៃធនាគារក្រុងស្រីនៅថ្ងៃទី 01 ខែមករា ឆ្នាំ2013។ កញ្ញា បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Thammasat និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Chulalongkorn ។ បន្ថែមពីនេះកញ្ញា ទទួលបានសញ្ញាបត្របញ្ជាក់ពីជំនាញផ្នែកគណនេយ្យសាធារណៈ Certified Public Accountant ពី CPA ព្រះរាជាណាចក្រថៃ។ កញ្ញា Duangdao មានបទពិសោធន៍ការងារជាច្រើនឆ្នាំលើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅតាម ស្ថាប័ននានា ដូចជា KPMG, Star petroleum និងធនាគារ Standard Chartered មុនពេលបម្រើការងារនៅធនាគារ ក្រុងស្រី។



លោក Piyasak Ukritnukun សមាជិក

លោក Piyasak Ukritnukun មានតួនាទីជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Ngern Tid Lor ដែលជាក្រុមហ៊ុនបុគ្គលម្ចីន នៃក្រុមហ៊ុនក្រុងស្រីគ្រុប។ បន្ទាប់ពីចូលបម្រើការងារនៅក្នុងក្រុមហ៊ុនក្រុងស្រីគ្រុបនៅឆ្នាំ2008 លោកបានចំណាយពេល ប្រមាណជាង5ឆ្នាំក្នុងមុខតំណែងជាអគ្គនាយក ម៉ាយីតធីង និងនាយក នាយកដ្ឋានអភិវឌ្ឍអាជីវកម្ម មុនពេលទទួល តួនាទីជាអគ្គនាយកគ្រប់គ្រងនៅឆ្នាំ២០១៣។ ជុំវិញការបណ្តុះបណ្តាលវិជ្ជាជីវៈលោក Piyasak បានបញ្ចប់ថ្នាក់បរិញ្ញា បត្រ ផ្នែកការគ្រប់គ្រងកម្មវិធីអន្តរជាតិពីសាកលវិទ្យាល័យ Thammasat ក្នុងឆ្នាំ1999 និងទទួលបានបរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុរដ្ឋបាលពាណិជ្ជកម្មនៅឆ្នាំ2003។



លោក ហួត អៀងតុង សមាជិក

លោកឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ហត្ថាកសិករ លីមីតធីត ក្នុងឆ្នាំ1996ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៍ជាច្រើនលើវិស័យមីក្រូហិរញ្ញវត្ថុដែលជាក ត្តាធ្វើឱ្យលោកក្លាយជាប្រតិបត្តិករយ៉ាងប៊ុនប្រសប់ ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។ បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ1991 លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពីសាកលវិទ្យាល័យវៀលប្រាយ។ ពិសេសជាងនេះទៅទៀត លោកធ្លាប់ចូលរួមនៅក្នុងសិក្ខាសាលាជាច្រើនពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុនៅក្រៅប្រទេសដែលមានដូចជា ហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាឡឺម៉ង់ និងប្រទេសជាច្រើនទៀត ។



លោកបណ្ឌិត ឌី ដាវុឌ្យ ក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកបណ្ឌិត ឌី ដាវុឌ្យ ជាទីប្រឹក្សា ប្រកបដោយបទពិសោធន៍និងជំនាញខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។លោកធ្លាប់ធ្វើការនៅស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ជាមួយនឹងទំនួលខុសត្រូវលើគម្រោងសំខាន់ៗមាន J VK NAGA MOV-ERS ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង SMEC International ជាដើម។ លោកបណ្ឌិត ឌី ដាវុឌ្យ បច្ចុប្បន្នមានតួនាទីជាប្រធានក្រុមប្រឹក្សាផ្នែកកម្មវិធីសិក្សា និងជាសកលវិទ្យាធិការរងនៃសកលវិទ្យាល័យវៀលប្រាយសម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា។



លោក ឡូញ ហៃ ក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក ឡូញ ហៃ បានចូលនិវត្តន៍នៅខែតុលា ឆ្នាំ2008 បន្ទាប់ពីបម្រើការងារនៅធនាគារជាតិនៃកម្ពុជាអស់រយៈពេលជាង 25ឆ្នាំ។ លោកបានកាន់មុខតំណែងចុងក្រោយជា អគ្គនាយករង និងជាទីប្រឹក្សានៃអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ អំឡុងពេលបំពេញការងារនៅ ធនាគារជាតិនៃកម្ពុជា លោក បានធ្វើការងារនៅក្នុងនាយកដ្ឋាននានាជាច្រើន និងធ្វើការងារទាក់ទងនឹងសកម្មភាពផ្នែកហិរញ្ញវត្ថុទាំងក្នុងតំបន់ និងអន្តរជាតិដែលទាំងនេះបានធ្វើឱ្យលោកទទួលបានបទពិសោធន៍ជាច្រើនទាក់ទងនឹងការងាររបស់ខ្លួន ។



លោកស្រី តាល់ ណែអ៊ឹម ក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកស្រី តាល់ ណែអ៊ឹម បានចូលនិវត្តន៍នៅឆ្នាំ 2010បន្ទាប់ពីលោកស្រីបានធ្វើការអស់រយៈពេល 30ឆ្នាំផ្នែកសេវាកម្មនៅធនាគារជាតិនៃកម្ពុជា ព្រមទាំងធនាគារពាណិជ្ជផងដែរ។ តួនាទីរបស់លោកស្រីចុងក្រោយ គឺជាអគ្គនាយិកាគ្រប់គ្រងទូទៅសម្រាប់ 04 នាយកដ្ឋានសំខាន់ៗដូចជានាយកដ្ឋានត្រួតពិនិត្យនាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានស្ថិតិ និងស្រាវជ្រាវសេដ្ឋកិច្ច និង នាយកដ្ឋានប្តូររូបិយប័ណ្ណបរទេស ។

គណៈកម្មាធិការប្រតិបត្តិ



លោកឧកញ៉ា ហួត ហៀងតុង
ប្រធានអគ្គនាយក



Mr. Wanchairabin Jitwattanatham
អនុប្រធានអគ្គនាយក



កញ្ញា អ៊ឹម រណ្ឌិត
អគ្គនាយិកា ប្រតិបត្តិការនិងអភិបាលកិច្ច



លោក ហ៊ឹម វិបុល
អគ្គនាយកហិរញ្ញវត្ថុ



លោក រស់ វ៉ុល
អគ្គនាយក សវនកម្មផ្ទៃក្នុង
(អ្នកសង្កេតការ)



លោក ម៉ិច សុខមេត្រី
អគ្គនាយក អភិវឌ្ឍន៍អាជីវកម្ម



លោក ជិន បូរណច័ន្ទបូរ៉ាត់
អគ្គនាយកនីតិកម្ម



លោក ទូច លីណា
អគ្គនាយកអនុម័តគណនេយ្យ



លោក យឹម ទិត្យា
អគ្គនាយកបច្ចេកវិទ្យាព័ត៌មាន



លោក សេម សោភ័ណ
នាយកធនធានមនុស្ស



លោកស្រី ឆេង សុគន្ធ
នាយិកាគ្រប់គ្រងហានិភ័យ និងទីផ្សារ



លោក ជួង ច័ន្ទសុវិជ្ជា
អគ្គនាយករង លក់និងចែកចាយ



កញ្ញា ហេង ស្រីប៊ុច
នាយិកាប្រតិបត្តិការ



លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក

ឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ហ្គាតាកសិករលីមីតធីតក្នុងឆ្នាំ1994 ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៍ជាច្រើនលើវិស័យមីក្រូហិរញ្ញវត្ថុដែលជាកត្តាធ្វើឱ្យលោកក្លាយជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។ បន្ទាប់ពីបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ1991 លោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យហ្វ្រែនឡែន ពិសេសជាងនេះទៅទៀត លោកធ្លាប់ចូលរួម សិក្ខាសាលាជាច្រើននៅក្រៅប្រទេសពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជានៅប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត។



លោក Wanchairabin Jitwattanatham អនុប្រធានអគ្គនាយក

លោក Wanchairabin បានចូលបម្រើការងារនៅ ហ្គាតាកសិករនៅក្នុងខែវិច្ឆិកា ឆ្នាំ 2016 ដោយនាំមកជាមួយនូវបទពិសោធន៍ជំនាញវិជ្ជាជីវៈការងារចម្រុះ 15ឆ្នាំលើវិស័យធនាគារនិងហិរញ្ញវត្ថុ ជាទីប្រឹក្សាយោបល់លើការគ្រប់គ្រងទូទៅ និងជាពិសេសវិស័យវិស្វកម្មក្នុងក្រុមហ៊ុនសំខាន់ៗមួយចំនួនដូចជាធនាគារអាយធុរា (Krungsri), ក្រុមហ៊ុន GE Capital និង AT Kearney ។ មុនពេលចូលរួមជាមួយហ្គាតាកសិករ លោក Wanchairabin គឺជានាយកគ្រប់គ្រងផ្នែកគ្រប់គ្រង យុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាននៃធនាគារ Krungsri ដោយលោកមានតួនាទីសំខាន់គ្រប់គ្រងលើការពង្រីកសកម្មភាពអាជីវកម្មរបស់ធនាគារនេះនៅក្នុងបណ្តាប្រទេស មហាអន្តរក្រសួង។ តាមរយៈបទពិសោធន៍លើវិស័យធនាគារជាមួយនិងសមត្ថភាពលើការប្រឹក្សាយោបល់លើការដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកបានរៀបចំនិងដឹកនាំផែនការយុទ្ធសាស្ត្រយ៉ាងជោគជ័យជាច្រើនហើយសម្រេចគម្រោងទាំងនោះទៅតាមការកំណត់ចំណែកទីផ្សារនិងទិសដៅអាជីវកម្ម។ គម្រោងសំខាន់ៗទាំងនោះរួមមានការកំណត់យុទ្ធសាស្ត្រក្រុមហ៊ុន ការអភិវឌ្ឍផលិតផលនិងចរន្តបែងចែក ការពង្រឹងប្រព័ន្ធ telemarketing ការកែលម្អដំណើរការខ្សែចង្វាក់ផលិតកម្មនិងការបង្កើតគំរូសេវាកម្មលក់ផលិតផល។ លោក Wanchairabin ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រនៃទីក្រុងមែលប៊ែន ប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រវិស្វកម្មពីសាកលវិទ្យាល័យជុណ្ហជ័យកន ប្រទេសថៃ។



កញ្ញា អ៊ឹម វណ្ណិត អគ្គនាយិកា ប្រតិបត្តិការ និងអភិបាលកិច្ច

កញ្ញា អ៊ឹម វណ្ណិត បានចាប់ផ្តើមអាជីពការងារនៅហ្គាតាកសិករក្នុងឆ្នាំ1995 ក្នុងចំណោម ក្រុមបុគ្គលិកដំបូងគេបង្អស់។ មុនពេលចូលរួមជាមួយហ្គាតាកសិករ កញ្ញា បានបម្រើការងារនៅអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា(អ៊ិនតាក់) សម្រាប់ការរៀបចំការបោះឆ្នោតជាតិក្នុងតំបន់ និងអង្គការ ផ្តល់ជំនួយមួយរបស់សហរដ្ឋអាមេរិកឈ្មោះ The American Relief Committee ហើយ កញ្ញា អ៊ឹម វណ្ណិត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញគណនេយ្យពីសាកលវិទ្យាល័យហ្វ្រែនឡែន ប្រាយនៅ ឆ្នាំ2008។ កញ្ញាបន្តពង្រីកចំណេះដឹងតាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាលើវិស័យហិរញ្ញវត្ថុនិងវិស័យពាក់ព័ន្ធដទៃទៀតទាំងក្នុងនិងក្រៅប្រទេស។



លោក ហ៊ឹម វិបុល អគ្គនាយកហិរញ្ញវត្ថុ

លោក ហ៊ឹម វិបុល បានចូលបម្រើការងារនៅហ្គាតាកសិករនៅខែមិថុនា ឆ្នាំ2015ដោយនាំមកជាមួយនូវបទពិសោធន៍ជាង 15ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយហ្គាតាកសិករ លោកវិបុលធ្លាប់កាន់តួនាទីសំខាន់ជាច្រើនរួមមាន សវនកម្មផ្ទៃក្នុង គណនេយ្យនិងហិរញ្ញវត្ថុ ហើយលោកបានទទួលតួនាទីជាអគ្គនាយកហិរញ្ញវត្ថុនៅស្ថាប័នមីក្រូហិរញ្ញវត្ថុផ្ទៃក្នុង។ បន្ថែមពីលើតួនាទីនេះ លោកវិបុលបានទទួលខុសត្រូវក្នុងការគ្រប់គ្រងគម្រោងនៃការផ្លាស់ប្តូរប្រព័ន្ធធនាគារស្របផងដែរ។ ជាមួយលទ្ធផលឆ្លើយតបការសិក្សា លោក វិបុលបានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅឆ្នាំ2002 និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងគណនេយ្យនៅឆ្នាំ2005 ។ នៅឆ្នាំ2017 លោកបានបញ្ចប់ការសិក្សាពី ACCA (ACCA) នៃចក្រភពអង់គ្លេសនៅខែកុម្ភៈ ឆ្នាំ2018។



លោក រស់ វ៉ុល អគ្គនាយកសវនកម្មផ្ទៃក្នុង (អ្នកសង្កេតការ)

លោក រស់ វ៉ុល ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយកនិង អគ្គនាយកសវនកម្មផ្ទៃក្នុងនៅឆ្នាំ2015។ លោកមានបទពិសោធន៍ជាង12ឆ្នាំនៅក្នុងផ្នែកសវនកម្មផ្ទៃក្នុងនិងការគ្រប់គ្រងសាខា។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យប្រេស្តន (Preston University) Maharishi Vedic University ក្នុងឆ្នាំ1998។



លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍអាជីវកម្ម

លោក ម៉ិច សុខមេត្រី ត្រូវបានដំឡើងតួនាទីជាអនុប្រធានអគ្គនាយកនិងអគ្គនាយក អភិវឌ្ឍអាជីវកម្ម នៅខែមករា ឆ្នាំ2014 បន្ទាប់ពីលោកបានបំពេញ ការងារអស់រយៈពេល៨ឆ្នាំនៅហ្គាតាកសិករនៅនាយកដ្ឋានកិច្ចការទីផ្សារ និង គ្រប់គ្រងហានិភ័យ។ លោកមានបទពិសោធន៍ ជាច្រើនលើការងារទីផ្សារ ការគ្រប់គ្រងស្ថាភាពសញ្ញា ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងការគ្រប់គ្រងហានិភ័យនិងប្រតិបត្តិការ(អនុលោមភាព)។ នៅឆ្នាំ2013 លោកមេត្រី ទទួលបានសញ្ញាបត្រជាអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យនៃសាលា ហិរញ្ញវត្ថុនិងគ្រប់គ្រងប្រែប្រួលភ្លើង។



លោក ជិន បូណាច័ន្ទបូរ៉ាត់ អគ្គនាយកនីតិកម្ម

លោក ជិន បូណាច័ន្ទបូរ៉ាត់ បានចូលបម្រើការងារនៅហត្ថាកសិករនៅខែធ្នូ ឆ្នាំ2011 ក្នុងតួនាទីជានាយកនីតិកម្មនិងលេខាធិការ។ នៅឆ្នាំ2018 លោកត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយកនិងអគ្គនាយកនីតិកម្ម។ លោកមានបទពិសោធដាង10ឆ្នាំ នៅធនាគារពាណិជ្ជកម្ម។ លោក ច័ន្ទបូរ៉ាត់ បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិតផ្នែកនីតិកម្មពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក ទូច លីណា អគ្គនាយកអនុម័តឥណទាន

លោក ទូច លីណា ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយកនិងអគ្គនាយកប្រតិបត្តិការនៅឆ្នាំ2013 បន្ទាប់ពីបានចាប់ផ្តើមអាជីពការងារជាមួយហត្ថាកសិករនៅខែមីនា ឆ្នាំ2005។ លោកទទួលខុសត្រូវរាល់ប្រតិបត្តិការរបស់ហត្ថាកសិកររាប់បញ្ចូលទាំងប្រតិបត្តិការឥណទាន និងការគ្រប់គ្រងសាខា។ លោក លីណា បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិគ្រប់គ្រងក្នុងឆ្នាំ 2003 ហើយលោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាំងក្នុងនិងក្រៅប្រទេសដូចជា ហ្វ្លូរីដា រៀតណាម និងលុចស័បូរ៉ាដើម។



លោក យឹម ទិស្សា អគ្គនាយកបច្ចេកវិទ្យាព័ត៌មាន

លោក យឹម ទិស្សា បានចូលរួមជាមួយហត្ថាកសិករនៅខែកញ្ញា ឆ្នាំ ២០១៧ ក្នុងតួនាទីជានាយកជាន់ខ្ពស់នាយកដ្ឋានផែនការនិងអភិបាលកិច្ចព័ត៌មានវិទ្យា ហើយត្រូវបានដំឡើងឋានៈជាអគ្គនាយកបច្ចេកវិទ្យាព័ត៌មាន នៅខែមិថុនា ឆ្នាំ2018 ។ តួនាទីរបស់គាត់គឺគ្រប់គ្រងការត្រួតពិនិត្យការងារសម្រាប់ការធ្វើផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាស្ថាបត្យកម្មសហគ្រាស ការគ្រប់គ្រងគម្រោង និងអភិបាលកិច្ចបច្ចេកវិទ្យា សម្រាប់ហត្ថាកសិករលើមីតធីត។



លោក សេម សោភ័ណ នាយកធនធានមនុស្ស

លោក សេម សោភ័ណ បានចូល បម្រើការងារនៅហត្ថាកសិករនៅខែធ្នូ ឆ្នាំ2010 ក្នុងតួនាទីជានាយកនាយកដ្ឋានធនធានមនុស្ស។ លោកមានបទពិសោធការងារជាង២៧ឆ្នាំក្នុងវិស័យផ្សេងៗរួមមានការគ្រប់គ្រងធនធានមនុស្សរយៈពេល ១៤ឆ្នាំ ការអភិវឌ្ឍស្ថាប័ន និងការធ្វើផែនការធនធានមនុស្សនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។ លោក សោភ័ណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញការអភិវឌ្ឍភាពជាអ្នកដឹកនាំពីសាកលវិទ្យាល័យ Eastern University Philadelphia នៃសហរដ្ឋអាមេរិក និងបរិញ្ញាបត្រលើជំនាញនីតិសាធារណៈពីសាកលវិទ្យាល័យនៃរុស្ស៊ី ។



លោកស្រី ឆេង សុគន្ធ នាយិកាគ្រប់គ្រងហានិភ័យ និងទីផ្សារ

លោកស្រី ឆេង សុគន្ធ បានចាប់ផ្តើមការងារនៅហត្ថាកសិករនៅខែមេសា ឆ្នាំ2015 ក្នុងតួនាទីជានាយិកា នាយកដ្ឋានហានិភ័យឥណទាននិងទីផ្សារ។ មុនពេលចូលបម្រើការងារនៅ ហត្ថាកសិករ លោកស្រីបានឆ្លងកាត់បទពិសោធន៍9ឆ្នាំនៅធនាគារមួយ។ លោកស្រីបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលជាច្រើនដែលមានដូចជា ការកំណត់ហានិភ័យក្នុងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ ផែនការនិរន្តរភាពអាជីវកម្ម ការគ្រប់គ្រងបង្ការភាពហានិភ័យភតិសន្យាហិរញ្ញវត្ថុ ហិរញ្ញប្បទានពាណិជ្ជកម្មលើជំនួញ ឥណទាន ផ្នែកទីផ្សារ និងវគ្គគុណសល្យបង្រៀនភាសាអង់គ្លេសជាដើម។ លោកស្រីទទួលបានបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ2006 ព្រមទាំងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ2011។



លោក ជួង ច័ន្ទសុវិជ្ជា អគ្គនាយករង លក់និងចែកចាយ

លោក ជួង ច័ន្ទសុវិជ្ជា ចូលបម្រើការងារនៅហត្ថាកសិករក្នុងឆ្នាំ2017 ក្នុងតួនាទីជានាយកនាយកដ្ឋានផ្នែកប្រតិបត្តិការហានិភ័យ និងការគ្រប់គ្រងការកេងបន្លំ។ ហើយត្រូវបានដំឡើងឋានៈជាអគ្គនាយករង នៃ អគ្គនាយកដ្ឋានលក់និងចែកចាយនៅក្នុងខែសីហា ឆ្នាំ2018 ។ លោកមានបទពិសោធន៍ការងារជាង15ឆ្នាំនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។



កញ្ញា ហេង ស្រីប៉ុច នាយិកាប្រតិបត្តិកាម

កញ្ញា ហេង ស្រីប៉ុច ទើបចូលបម្រើការងារនៅហត្ថាកសិករក្នុងតួនាទីជានាយិកាប្រតិបត្តិកាម(អនុលោម) បន្ទាប់ពីការដាក់បញ្ចូលគ្នាជាមួយនឹងធនាគារក្រុងស្រី។ កញ្ញាធ្លាប់ទទួលតួនាទីជានាយិកានាយកដ្ឋាន នៅធនាគារពាណិជ្ជជាង៦ឆ្នាំដែលរាប់បញ្ចូលទាំងការងារប្រតិបត្តិកាម ក្រុមច្បាប់ ការអនុវត្តភាពពន្ធលើជនបរទេស វិធាន Volcker និងគ្រោងការគ្រប់គ្រងហានិភ័យ។ កញ្ញា ស្រីប៉ុច បានទទួលការបណ្តុះបណ្តាលជំនាញនៅតៃវ៉ាន់ សិង្ហបុរី និងប្រទេសថៃ លើផ្នែកប្រតិបត្តិកាម ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកាធនាគារ។



អគ្គនាយកដ្ឋានហិរញ្ញវត្ថុ

(ពីឆ្វេងទៅស្តាំ)

1. លោក លាង តាំង
2. លោកស្រី អ៊ុក ម៉ាលីនី
3. លោក ហ៊ឹម វិបុល
4. លោកស្រី អ៊ិន សុជាតា
5. លោក នេត សុវឌ្ឍនា



ការិយាល័យគ្រប់គ្រងគម្រោង

(ពីឆ្វេងទៅស្តាំ)

1. លោក ព្រ៉ាំ ចាន់សុដា
2. លោកស្រី ម៉ៅ សុឃៀន
3. លោក Wanchairabin Jitwattanatom
4. លោក យូ វិសាលសម្បត្តិ
5. លោក ខឹម ជាវិត
6. លោក ឡេង វ៉ាន់ឌី



អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម

(ពីឆ្វេងទៅស្តាំ)

1. លោក ហួត សុភារិក្ខ
2. លោកស្រី យូ សុវណ្ណស្រីរិក្ខ
3. លោក ម៉ិច សុខមេត្រី
4. លោកស្រី ម៉ម ផល្លីធីតារណ្ណ
5. លោក កែវ គឹមហ៊ុត



អគ្គនាយកដ្ឋានព័ត៌មានវិទ្យា

(ពីឆ្វេងទៅស្តាំ)

1. លោក លេង វិសុត
2. លោក ជួប សុមាណិត
3. លោក យ៉ឹម ទិត្យា
4. លោក បុង បិនលី
5. លោក ជាន់ សុវិទ្យា



នាយកដ្ឋានប្រតិបត្តិការ

1. កញ្ញា ហេង ស្រីប៉ុច

អគ្គនាយកគ្រប់គ្រងហានិភ័យ

(ពីឆ្វេងទៅស្តាំ)

1. លោកស្រី ឆេង សុគន្ធី
2. លោក ណែម ចាន់នឿន
3. លោក និន ទុច



អគ្គនាយកដ្ឋានធនធានមនុស្ស

(ពីឆ្វេងទៅស្តាំ)

1. លោក សាយ វាសនា
2. លោក សេម សោភ័ណ
3. លោក ថ្មី ស្រុយ
4. លោក គី សារិន



អគ្គនាយកដ្ឋានអភិបាលកិច្ច

(ពីឆ្វេងទៅស្តាំ)

1. លោក កែ សុកក្រី
2. លោកស្រី វណ្ណ បូនីជា
3. កញ្ញា អ៊ុយ វណ្ណិត
4. លោក ស្រីង ប៉េងលាង



អគ្គនាយកដ្ឋានអនុម័តឥណទាន

(ពីឆ្វេងទៅស្តាំ)

1. លោកអ៊ុយ គឹមចុន
2. លោក សុន សារ៉ាង
3. លោក ទូច លីណា
4. លោក ជាង សុវិជ្ជា



អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

(ពីឆ្វេងទៅស្តាំ)

1. លោក ជន សារ៉េង
2. លោក ចាប សុចិត្ត
3. លោក រស់ រ៉ុល
4. លោក អ៊ុយ ជលសក្តិ



អគ្គនាយកដ្ឋាននីតិកម្ម

(ពីឆ្វេងទៅស្តាំ)

1. លោក សុដ សោភ័ណ្ណ
2. លោក ជ័ន បូរណច័ន្ទប្លាត់
3. លោក នី វិចិត្រ



អគ្គនាយកលក់ និងចែកចាយ និងនាយកតំបន់



ក្រុមហ៊ុនហិរញ្ញវត្ថុ ហត្ថាកាកសិករ លីមីតធីត HATTHA KAKSEKAR LIMITED

www.hkl.com.kh

សមាខណ្ឌច្បាប់អីនធឺណេត - សម្ព័ន្ធមណ្ឌលអីនធឺណេត
លេខទូរស័ព្ទ 023 989 266
គ្រឹះស្ថានបណ្តុះបណ្តាល



អតិថិជនហត្ថាកសិករ



លោក អុន សុខលី

លោក អុន សុខលី អតិថិជនឥណទាន

លោក អុន សុខលី ជាពលរដ្ឋរស់នៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយគាត់មានសមាជិក 4នាក់ក្នុងគ្រួសារ។ លោក សុខលី មានប្រពន្ធឈ្មោះ ឈួន ចាន់នី ជាអ្នកលក់អីវ៉ាន់ចាប់ ហួយនិងខោអាវនារី ចំណែករូបគាត់ជាអ្នកដឹកទឹកលក់នៅ ក្នុងភូមិ។ លោក សុខលី គឺ ជាអតិថិជនដ៏ស្មោះស្ម័គ្រម្នាក់របស់ ហត្ថាកសិករ ហើយគាត់បានប្រើសេវាប្រាក់កម្ចី របស់ ហត្ថាកសិករ ចំនួន4វគ្គរួចមកហើយ ដោយគាត់បានខ្ចី1,600ដុល្លារ (វគ្គទី1) 4,000ដុល្លារ (វគ្គទី2) 8,000ដុល្លារ (វគ្គទី3) និង12,000ដុល្លារសម្រាប់វគ្គទី4នេះ។ បន្ទាប់ពី ទទួលបានប្រាក់កម្ចីពីហត្ថាកសិករ ជីវភាពគ្រួសារលោកសុខលីមាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយអាជីវកម្មទៀតសោតក៏ចេះតែរីកចម្រើនបាន ល្អប្រសើរ ផងដែរ។ ក្រៅពីប្រើសេវាកម្មរបស់ហត្ថាកសិករដោយខ្លួនឯងហើយ លោក សុខលី បានណែនាំសាច់ញាតិនិងអ្នកជិតខាងឱ្យប្រើសេវាកម្មរបស់ហត្ថាកសិករ ផងដែរដោយសារគាត់សម្លឹងមើលឃើញថា ហត្ថាកសិករ មានសេវាកម្មហ័សទាន់ចិត្ត បុគ្គលិកមានភាពរួសរាយរាក់ទាក់និងប្រតិបត្តិការយូរជាងគេក្នុងតំបន់។

លោក មែម នៅ អតិថិជនសេវាធនាគារចល័ត

លោក មែម នៅ អាយុ43ឆ្នាំ សព្វថ្ងៃរស់នៅក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក នៅ គឺជាបុគ្គលិកបម្រើការងារនៅក្នុងរោងចក្រមួយដែលមានទី តាំងនៅក្នុងរាជធានីភ្នំពេញ ហើយគាត់ក៏ជាអតិថិជនរបស់ហត្ថាកសិករផងដែរ។ លោក នៅ បានប្រើសេវាកម្មជាច្រើនរបស់ហត្ថាកសិករដែលក្នុងនោះមានសេវាប្រាក់បញ្ញើ សន្សំ សេវាអេធីអិម និងសេវាធនាគារចល័ត។ លោក នៅ កំពុងប្រើកម្មវិធីលើទូរសព្ទដៃ Smart Plus Application របស់ហត្ថាកសិករដែលធ្វើឱ្យគាត់ចំណេញពេលវេលាច្រើន មិនចាំបាច់ទៅធ្វើប្រតិបត្តិការនៅការិយាល័យរបស់ ហត្ថាកសិករ ព្រោះតាមរយៈ Smart Plus លើទូរសព្ទដៃគាត់អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ធ្វើប្រាក់ទៅលេខទូរសព្ទ ទិញកាត ទូរសព្ទ ទូទាត់វីក្យុយបត្រ និងប្រតិបត្តិការផ្សេងទៀតជាច្រើន។



លោក មែម នៅ

យើងពង្រឹងបច្ចេកវិទ្យា ដើម្បីភាពងាយស្រួលរបស់អតិថិជន





លោក សំ ប្រុស

លោក សំ ប្រុស អតិថិជនឥណទាន

លោក សំ ប្រុស អាយុ 37 ឆ្នាំ ពិការភ្នែកទាំងសងខាង។ ប្រពន្ធរបស់គាត់ ឈ្មោះ លី ស្រីវិត្ត អាយុ 30 ឆ្នាំ ក៏ពិការភ្នែកទាំងសងខាងផងដែរ ហើយសព្វថ្ងៃពួកគាត់កំពុងធ្វើការជា បុគ្គលិកម៉ាស៊ីនក្នុងហាងម៉ាស៊ីនមួយនៅទីក្រុងភ្នំពេញ។ បច្ចុប្បន្នគាត់ទាំងពីរមាន កូនពីរនាក់កូនប្រុសអាយុ 11 ឆ្នាំ និងកូនស្រីអាយុ 7 ឆ្នាំ។

កាលពីមុន ពួកគាត់បានប្រឈមនឹងការលំបាកជាច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ពួកគាត់រួមទាំងភាពពិការភ្នែក ជីវភាពរស់នៅក្រីក្រ និងការរើសអើងគ្រប់ ទម្រង់។ លោក ប្រុស និងប្រពន្ធរបស់គាត់បានខិតខំធ្វើការយ៉ាងលំបាកលំបិនដើម្បី ផ្គត់ផ្គង់ជីវភាពគ្រួសារនិងសម្រេចក្តីស្រមៃក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែពួក គាត់ត្រូវជួបបញ្ហាខ្លះខាតដើមទុន។

ដើម្បីសម្រេចក្តីសុបិននេះ លោក ប្រុស បានខិតខំព្យាយាមទៅទាក់ទងធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនដើម្បីស្នើសុំប្រាក់កម្ចី។ យ៉ាងណាមិញ គាត់ត្រូវបានគេ បដិសេធមិនផ្តល់កម្ចីនោះទេពីព្រោះគាត់និងប្រពន្ធជាជនពិការភ្នែកទោះបីជាមាន

ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុខ្លះបានចុះទៅជួបគាត់និងក្រុមគ្រួសារព្រមទាំងបានវិភាគស្ថានភាពគ្រួសាររបស់គាត់ហើយក៏ដោយ។

រហូតដល់ថ្ងៃមួយ មានមិត្តភក្តិគាត់ម្នាក់បានណែនាំឱ្យគាត់មកទាក់ទងស្នើសុំខ្ចីប្រាក់ពីហត្ថាកសិករ។ បន្ទាប់ពីបានសិក្សាពីលក្ខណសម្បត្តិក្នុង ការខ្ចីឥណទានរបស់គាត់ដោយមិនមានការរើសអើងលើពិការភាព ហត្ថាកសិករ បានសម្រេចផ្តល់ឥណទានជូនគាត់ចំនួន 15,000 ដុល្លារ អាមេរិកក្នុងរយៈពេល 4 ឆ្នាំ។ ឥណទាននេះបានជួយឱ្យអាជីវកម្មរបស់គាត់កាន់តែប្រសើរ ហើយលោក ប្រុស បានសងឥណទានត្រឡប់មក ហត្ថាកសិករវិញយ៉ាងរៀនរាត់ ពោលគឺមិនដែលយឺតយ៉ាវមួយថ្ងៃឡើយ។ ដោយឃើញអាជីវកម្មរបស់គាត់មានការរីកចម្រើននិងមានប្រវត្តិ សង់ល្អ ហត្ថាកសិករក៏បានសម្រេចផ្តល់ឥណទានជាលើកទី 2 ជូនគាត់ទៀត ដោយមានទំហំឥណទាន 80,000 ដុល្លារអាមេរិកនិងរយៈពេល 4 ឆ្នាំ ដែលឥណទាននេះសម្រាប់គម្រោងវិនិយោគរបស់គាត់។

ដោយសារដើមទុនកម្ចីដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ជីវភាពគ្រួសាររបស់លោក សំ ប្រុស មានលក្ខណៈល្អ ប្រសើរឡើង ព្រោះពួកគាត់បានប្រើឥណទានបានត្រឹមត្រូវ។ គាត់បានបញ្ជូនកូនទាំងពីររបស់គាត់ឱ្យចូលរៀនដូចកូនៗរបស់ក្រុមគ្រួសារផ្សេង ទៀតដែរ ហើយគាត់សង្ឃឹមថាកូនរបស់គាត់នឹងទទួលបានការអប់រំល្អនិងមានអនាគតក្តីស្វាង។ ពួកគាត់ទាំងពីរបានសម្តែងការរំភើបនិង សុទិដ្ឋិនិយមរបស់ពួកគេដោយនិយាយថា "យើងរីករាយណាស់ដែលហត្ថាកសិករ លីមីតធីត មិនមានការរើសអើងយើងជាជនពិការ ហើយមិន មានភាពស្ទាក់ស្ទើរក្នុងការផ្តល់ឱ្យយើងនូវសេវាកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់ផ្នែកហិរញ្ញវត្ថុនិងចិត្តសាស្ត្ររបស់ពួកយើង" ។



ហត្ថាកសិករទទួលបាន ការវាយតម្លៃ BBB+

ការវាយតម្លៃ ដោយភ្នាក់ងារវាយតម្លៃ TRIS នេះ សបញ្ជាក់ពីស្ថេរភាព និងភាពរឹងមាំនៃប្រតិបត្តិការ របស់ហត្ថាកសិករក្នុងទីផ្សារកម្ពុជា



កិច្ចការទីផ្សារ និងការស្រាវជ្រាវ

ព័ត៌មានអតិថិជន

ដោយផ្អែកលើការស្ទង់មតិរបស់អតិថិជនសម្រាប់ឆ្នាំ2018 អតិថិជនគណនាទាននិងប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករភាគច្រើនគឺជាស្ត្រី មានចំនួន 78% និង 63% សម្រាប់គណនាទាននិងប្រាក់កម្ចី ដែលភាគច្រើននៃអាយុរបស់ពួកគេមានចាប់ពី 31ដល់60ឆ្នាំដែលជាទូទៅពួកគេមាន ប្រភពប្រាក់ចំណូលចម្រុះតែភាគច្រើននៃប្រាក់ចំណូលរបស់ពួកគេគឺបានមកពីការធ្វើកសិកម្មអាស្រ័យលើពាណិជ្ជកម្ម និងសេវាកម្មនិងការងារ។ នេះឆ្លុះបញ្ចាំងពីសេវាកម្មជាច្រើនរបស់យើងស្របតាមចក្ខុវិស័យនិងបេសកកម្មដែលប្តេជ្ញាផ្តល់សេវាកម្មហិរញ្ញវត្ថុជាពិសេសដល់ស្ត្រីនិងគ្រួសារ ដែលមានចំណូលទាបនៅទូទាំងប្រទេស។ ជាមួយនឹងការយល់ ច្បាស់និងការយកចិត្តទុកដាក់ពីតម្រូវការនិងការចង់បានរបស់អតិថិជន ហត្ថាកសិករ លីមីតធីត តែងតែ ប្តេជ្ញាផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុសមរម្យនិងសាមញ្ញដែលអាចជួយពួកគេឱ្យមានអនាគតល្អប្រសើរ។ ដូច្នេះ ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុរបស់យើងត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់អតិថិជន។ លើសពីនេះទៅទៀតដំណើរ ការរបស់ហត្ថាកសិករត្រូវបានសម្រួលជាបន្តបន្ទាប់ដើម្បីធ្វើឱ្យងាយស្រួលនិងរហ័សជាងមុនជាមួយនឹងលក្ខខណ្ឌ សាមញ្ញនិងតម្លាភាពសម្រាប់ អតិថិជនរបស់យើង។

ការងារទំនួលខុសត្រូវសង្គម

ក្រៅពីការគាំទ្រនិងការយកចិត្តទុកដាក់ដល់អតិថិជននិងភាគទុនិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានណែនាំនូវ សកម្មភាពទំនួលខុសត្រូវសង្គមមួយចំនួនសម្រាប់សហគមន៍និងបុគ្គលិករបស់ខ្លួន។ វាមានគោលបំណងបកប្រែបេសកកម្មរបស់ក្រុមហ៊ុនទៅ ជាការអនុវត្តនិងការគ្រប់គ្រងការងារសង្គមដែលរួមបញ្ចូលទាំងការអភិវឌ្ឍនិងកែលម្អការគ្រប់គ្រងការងារសង្គម ដែលផ្តល់នូវក្របខ័ណ្ឌដែល មានប្រយោជន៍ក្នុងការវាយតម្លៃនិងគ្រប់គ្រងហានិភ័យជាពិសេសក្តៅឈ្មោះរបស់ស្ថាប័ន។ ការងារទំនួលខុសត្រូវសង្គមសម្រាប់ការចូលរួមជា សាធារណៈត្រូវបានអនុម័តតាមរយៈផលប្រយោជន៍ចម្បងបីគឺ៖ ការអប់រំ បរិស្ថាន និងសុខភាពនិងសុវត្ថិភាព។

នៅឆ្នាំ 2018 សកម្មភាពការងារទំនួលខុសត្រូវសង្គមដែលស្ថិតនៅក្រោមនាយកដ្ឋានគ្រប់គ្រងធុរកិច្ចសង្គម (SPM) បានដំណើរការ គម្រោងចំនួនប្រាំមួយពេញមួយឆ្នាំដែលរួមមាន៖

1. "ការសាង ស ង់ អណ្តូងទឹក" ដែលបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2018 នៅក្រុងព្រះសីហនុដោយមានការចូលរួម ពីបុគ្គលិក ហត្ថាកសិករ លីមីតធីត ចំនួន 330 នាក់និងសិស្ស 350 នាក់។
2. "ផ្លូវទៅរកភាពជោគជ័យក្នុងការសិក្សានិងការងារ" ដែលបានរៀបចំនៅថ្ងៃទី02 ខែមិថុនា ឆ្នាំ2018 នៅខេត្តក្រចេះដោយមានការចូល រួមពីបុគ្គលិកហត្ថាកសិករចំនួន 10នាក់ និងសិស្ស 550នាក់។
3. "ក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជា" ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី26 ខែកក្កដា ឆ្នាំ2018 នៅខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីបុគ្គលិក ហត្ថាកសិករនិងស្ថានទូតថៃ។
4. "ស្នាមញញឹមរបស់អ្នកគឺជាក្តីសង្ឃឹមរបស់ខ្ញុំ" ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី01 ខែកក្កដា ឆ្នាំ2018 នៅខេត្តកណ្តាល។
5. "បណ្តុះស្មារតី សិស្សានុសិស្សឲ្យសន្សំសំចៃអគ្គិសនីដើម្បីជួយភពផែនដី" នៅថ្ងៃទី28 ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2018 នៅខេត្តកំពត ក្នុងគោលបំណងអប់រំក្មេងជំនាន់ក្រោយអំពីសារៈសំខាន់នៃការប្រើប្រាស់អគ្គិសនី ប្រកបដោយទំនួលខុសត្រូវ។
6. "សន្សំផលច្រើនសម្រាប់អ្នកប្រើប្រាស់" ដែលចាប់ផ្តើមពីថ្ងៃទី21ខែកក្កដាដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2018ដោយមានការចូលរួមពីបុគ្គលិក ហត្ថាកសិករចំនួន 606 នាក់និងអតិថិជនចំនួន 271នាក់ និង "សន្សំផលច្រើនសម្រាប់កុមារ" ដែលត្រូវបានធ្វើឡើងនៅ ក្នុងបរិវេណ សាលាបឋមសិក្សាទូទាំងប្រទេសកម្ពុជាដោយមានការចូលរួមពីបុគ្គលិកចំនួន 2,539នាក់ និងសិស្សចំនួន 3,446 នាក់។

ការចំណាយរបស់គម្រោងទាំងអស់មានចំនួន 14,273ដុល្លារអាមេរិក ដោយមានចំនួនបុគ្គលិកចូលរួមសរុប 3,338 នាក់។ ក្រៅពីនេះ នាយកដ្ឋានគ្រប់គ្រងធុរកិច្ចសង្គមក៏បានឧបត្ថម្ភដល់គម្រោងខាងក្រៅមួយចំនួនហើយបានចូលរួមជាមួយអង្គការដទៃទៀតក្នុងសកម្មភាពទំនួល ខុសត្រូវសង្គមផងដែរ។

នៅឆ្នាំ 2019 នេះនាយកដ្ឋានម៉ាយីតធីត និងស្រាវជ្រាវ មានគម្រោងរៀបចំការងារទំនួលខុសត្រូវសង្គមចំនួន 7 កម្មវិធីដូចជាការប្រមូល សំរាម ការបរិច្ចាគឈាម ការអប់រំហិរញ្ញវត្ថុសម្រាប់សិស្សនិងអតិថិជន និង យុទ្ធនាការបរិស្ថាន។ ចំនួនអ្នកចូលរួមរំពឹងថានឹងមាន បុគ្គលិក និងអតិថិ ជ នចំនួនជាង 4,000 នាក់។ លើសពីនេះទៀតយើងមានផែនការចំណាយថវិកាបន្ថែមទៀតដើម្បីអនុវត្តសកម្មភាព ទំនួលខុសត្រូវ សង្គមឲ្យរលូននិងមានប្រសិទ្ធភាពជាងមុន។

ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ

ផលិតផលបញ្ញើសន្សំ

ផលិតផលសន្សំ



ហត្ថាកសិករផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលសន្សំជាច្រើនប្រភេទ ដែលក្នុងនោះមានគណនីសន្សំសំចៃ គណនីអ៊ីស្ទ្រី គណនីស្នាក់ គណនីនិស្សិត និងគណនីសន្សំផលច្រើន។ អតិថិជនអាចធ្វើប្រតិបត្តិការដាក់ប្រាក់ និងដកប្រាក់បានតាមកម្រៃការគ្រប់ពេលវេលានិងគ្រប់ទីកន្លែងនៅគ្រប់ស្ថានិងម៉ាស៊ីនអេធីអិមរបស់ ហត្ថាកសិករទាំងអស់។ កាន់តែសំខាន់ទៀតនោះ អតិថិជននឹងទទួលបាននូវអត្រាការប្រាក់ដែលមានលក្ខណៈប្រកួតប្រជែងនិងសមគុណ្យអប្បបរិមាដែលមានភាពសមរម្យ(តម្រូវការប្រាក់តម្កល់អប្បបរមាសមរម្យ) ចាប់ពី ២ ដុល្លារអាមេរិកដល់ 500 ដុល្លារអាមេរិក អាស្រ័យទៅតាមប្រភេទគណនីនិងរូបិយប័ណ្ណដែលដាក់សន្សំ។

ផលិតផលសន្សំផលច្រើន



ផលិតផលសន្សំផលច្រើនគឺជាប្រភេទគណនីពិសេសមួយដែលត្រូវបានបង្កើតឡើងសម្រាប់អតិថិជនរូបវន្ត បុគ្គលដែលកំពុងជួបប្រទះនូវការលំបាកក្នុងការស្វែងរកការដាក់ប្រាក់សន្សំមួយ ដែលទទួលបានការប្រាក់ខ្ពស់និងងាយស្រួលដកប្រាក់ក្នុងពេលវេលាដ៏ចាំបាច់ណាមួយភ្លាមៗ។ លក្ខណៈពិសេសនៃផលិតផលនេះគឺអតិថិជននឹងទទួលបានអត្រាការប្រាក់ខ្ពស់ប្រហាក់ប្រហែលនឹងគណនីបញ្ញើមានកាលកំណត់អាស្រ័យលើសមគុណ្យដាក់ស្តែងដែលអតិថិជនមានក្នុងគណនីប្រចាំថ្ងៃ។ អតិថិជនមានសមគុណ្យកាន់តែច្រើននឹងអាចទទួលបានអត្រាការប្រាក់កាន់តែខ្ពស់។ លើសពីនេះទៅទៀត អតិថិជនអាចដកប្រាក់ប្រើប្រាស់បានយ៉ាងងាយស្រួលតាមរយៈការិយាល័យម៉ាស៊ីនអេធីអិម និងសេវាធនាគារចល័តរបស់ហត្ថាកសិករលើមីតធីតនៅទូទាំងប្រទេស។

ផលិតផលបញ្ញើមានកាលកំណត់



ផលិតផលបញ្ញើមានកាលកំណត់គឺជាជម្រើសដ៏ល្អសម្រាប់អតិថិជន ដែលមានបំណងចង់ដាក់បញ្ញើសាច់ប្រាក់របស់ពួកគេតាមដោយទទួលបានការប្រាក់ខ្ពស់និងមានសុវត្ថិភាព។ អតិថិជនមានជម្រើសច្រើនក្នុងការជ្រើសរើសរយៈពេលចាប់ពី 1 ខែដល់ 36 ខែ ដើម្បីសន្សំនៅហត្ថាកសិករ។ ហត្ថាកសិករនឹងផ្តល់អត្រាការប្រាក់អាស្រ័យលើប្រភេទគណនីនិងរយៈពេលដែលអតិថិជនជ្រើសរើស។ ការប្រាក់នឹងត្រូវបានផ្តល់ជូនជាប្រចាំខែ (ករណីអតិថិជនប្រើគណនីកើនចំណូល) ឬផ្តល់ជូនពេលដល់ចិរវេលាកំណត់ (ករណីអតិថិជនប្រើគណនីកើនទ្រព្យ)។ អតិថិជនអាចបើកគណនីនេះចាប់ពីទំហំទឹកប្រាក់ 50 ដុល្លារអាមេរិកឡើងទៅប្រចំនួនសមមូលក្នុងរូបិយប័ណ្ណផ្សេងទៀត។

ផលិតផលឌីជីថល

សេវាធនាគារចល័ត



សេវាធនាគារចល័តគឺជាសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបចុងក្រោយដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេគ្រប់ពេលវេលានិងគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ។ តាមរយៈសេវាកម្មនេះ អតិថិជនអាចត្រួតពិនិត្យរបាយការណ៍សង្ខេប ទីតាំងអេធីអិម សមគុណ្យគណនី ផ្ទេរប្រាក់ ទិញកាតទូរស័ព្ទ ពិនិត្យអត្រាការប្រាក់ ព័ត៌មានឥណទាន និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗទៀត។

សេវាអេធីអិម



ម៉ាស៊ីនអេធីអិមដ៏ទំនើបប្រកបដោយសេវាកម្មសម្បូររបស់ហត្ថាកសិករ ឱ្យបម្រើការនៅទូទាំងប្រទេសដើម្បីសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់អតិថិជនទាំងប្រតិបត្តិការមានសាច់ប្រាក់និងអត់សាច់ប្រាក់ដូចជាដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ទទួលប្រាក់ បង់វិក្កយបត្រ បញ្ជូលទឹកប្រាក់ទូរស័ព្ទ ពិនិត្យរបាយការណ៍សង្ខេប និងប្រតិបត្តិការជាច្រើនផ្សេងទៀត។ អតិថិជនអាចធ្វើប្រតិបត្តិការតាមកម្រៃគ្រប់ពេលវេលាដោយម៉ាស៊ីនអេធីអិមរបស់ហត្ថាកសិករដែលមានបណ្តាញធំជាងគេនៅទូទាំងប្រទេស។

ផលិតផលផ្សេងៗ



សេវាផ្ទេរប្រាក់ក្នុងស្រុក

សេវាផ្ទេរប្រាក់ក្នុងស្រុកគឺជាដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់អតិថិជនដែលមានបំណងផ្ទេរប្រាក់ទៅកាន់ទីកន្លែងនានាក្នុងប្រទេសកម្ពុជាមិនថាពេលណាឬនៅកន្លែងណានោះទេ។ អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមរយៈសេវាធនាគារចល័ត បណ្តាញសាខាការិយាល័យ និងម៉ាស៊ីនអេធីអឹមនៅទូទាំង២៥រាជធានីខេត្តដោយសេវាកម្មដែលទុកចិត្តបានប្រកបដោយសុវត្ថិភាពខ្ពស់និងរហ័សទាន់ចិត្ត។



សេវាបើកប្រាក់បៀវត្សរ៍

ហត្ថាកសិករ បានបង្កើត និងបម្រើសេវាបើកប្រាក់បៀវត្សរ៍សម្រាប់សហគ្រាស អង្គការ ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋផ្សេងៗ ក្នុងការជួយសម្រួលដល់ការបើកនិងគ្រប់គ្រងប្រាក់បៀវត្សរ៍បុគ្គលិក ទទួលបានភាពរលូន និងមានភាពងាយស្រួលដោយគ្រាន់តែមានគណនីជាមួយ ហត្ថាកសិករ ។



សេវាទូទាត់រហ័ស

សេវាទូទាត់រហ័សគឺជាសេវាផ្ទេរប្រាក់ថ្មីដែលត្រូវបានផ្តើមឡើងដោយធនាគារជាតិនៃកម្ពុជានិងចូលរួមសហការដោយធនាគារពាណិជ្ជនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការផ្ទេរប្រាក់បៀវត្សរ៍តាមរយៈបណ្តាធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ។



សេវាកម្មទូទាត់វិក្កយបត្រ

សេវាកម្មទូទាត់វិក្កយបត្រគឺជាមធ្យោបាយដ៏ងាយស្រួលសម្រាប់អតិថិជនក្នុងការទូទាត់វិក្កយបត្រនៃការប្រើប្រាស់ប្រចាំថ្ងៃឬប្រចាំខែដូចជាថ្លៃអគ្គិសនី ថ្លៃទឹក ថ្លៃអ៊ីនធឺណែត និងការទូទាត់វិក្កយបត្រផ្សេងៗទៀតតាមរយៈ ការិយាល័យ ហត្ថាកសិករ ម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័ត។



ផលិតផលឥណទាន



ឥណទានទូទៅ

ឥណទាន ទូទៅគឺជាប្រភេទផលិតផលឥណទានសម្រាប់អតិថិជនជាលក្ខណៈបុគ្គលសហគ្រាសខ្នាតតូចបំផុត ព្រមទាំងសហគ្រាសខ្នាតតូចនិងមធ្យមដែលមានគោលបំណងប្រើឥណទានច្បាស់លាស់ក្នុងការបង្កើតអាជីវកម្ម ថ្មីក៏ដូចជាពង្រីកអាជីវកម្មដែលមានស្រាប់។ អតិថិជនអាចទទួលបានកម្ចីរហូតដល់200,000ដុល្លារអាមេរិកប្រចំនួន ដែលសមមូលក្នុងរូបិយប័ណ្ណផ្សេងទៀត។ អតិថិជននឹងទទួលបានលក្ខខណ្ឌឥណទានដែលមានភាពបត់បែន ស្របតាមតម្រូវការនិងលក្ខខណ្ឌរបស់អតិថិជនរួមជាមួយនឹងវិធីបង់ប្រាក់ត្រឡប់មកវិញមានភាពងាយស្រួលក្នុង អត្រាការប្រាក់សមរម្យដែលមានភាពប្រកួតប្រជែង។



ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួនគឺជាប្រភេទឥណទាន ផ្តល់ជូនអតិថិជនដែលមានតម្រូវការទិញសម្ភារប្រើប្រាស់ ផ្សេងៗសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគ្រួសារ។ សម្ភារប្រើប្រាស់ទាំងនេះគួរជាផលិតផលថ្មីឬផលិតផល មួយទឹកដែលមានអាយុកាលមិនលើសពីប្រាំឆ្នាំគិតចាប់ពីឆ្នាំផលិត។



ឥណទានកែលម្អគេហដ្ឋាន

ឥណទានកែលម្អគេហដ្ឋានផ្តល់ជូនអតិថិជនដែលមានគោលបំណងជួសជុលកែលម្អឬបញ្ចប់ការសាងសង់គេហដ្ឋាន។ អតិថិជនអាចស្នើសុំឥណទានរហូតដល់30,000ដុល្លារអាមេរិក (ប្រចំនួនសមមូលក្នុងរូបិយប័ណ្ណផ្សេង) ក្នុងអត្រា ការប្រាក់សមរម្យនិងរយៈពេលឥណទានមានភាពបត់បែនអាស្រ័យលើទំហំឥណទាន។



ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋានផ្តល់ចំពោះអតិថិជនដែលមានគោលបំណងសាងសង់ឬទិញគេហដ្ឋានថ្មីដើម្បីរស់នៅ។ អតិថិជនអាចស្នើសុំឥណទានរហូតដល់100,000ដុល្លារអាមេរិក (ប្រចំនួនសមមូលក្នុងរូបិយប័ណ្ណផ្សេង) ក្នុងអត្រា ការប្រាក់សមរម្យនិងរយៈពេលឥណទានមានភាពបត់បែនអាស្រ័យលើទំហំឥណទាន។



ឥណទានថែរក្សាអនាម័យនិងបរិស្ថាន

ឥណទានបរិស្ថាននិងសង្គម គឺជាឥណទានសម្រាប់អតិថិជនដែលមានគោលបំណងបង្កើនកម្រិតជីវភាពរស់ នៅឱ្យកាន់តែប្រសើរឡើងតាមរយៈការប្រើថាមពលធម្មជាតិដូចជាការសាងសង់ឡធីវឌ្ឍន៍ ទិញបន្ទះអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ទិញផ្ទះចម្រោះទឹកស្អាត និងសាងសង់បង្គន់អនាម័យជាដើម។ អតិថិជនអាចខ្ចីបាន រហូតដល់ទៅ2,500ដុល្លារអាមេរិក (ប្រចំនួនសមមូលក្នុងរូបិយប័ណ្ណផ្សេង) ក្នុងរយៈពេលកម្ចីរហូតដល់24ខែនិង វិធីបង់ប្រាក់ត្រឡប់មកវិញមានភាពងាយស្រួលក្នុងអត្រាការប្រាក់សមរម្យដែលមានភាពប្រកួតប្រជែង។



ឥណទាននិស្សិតខ្មែរ

ឥណទាននិស្សិតខ្មែរផ្តល់ជូនអាណាព្យាបាលឬសិស្សនិស្សិតដែលពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការសិក្សា នៅកម្រិតឧត្តមសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬជំនាញវិជ្ជាជីវៈផ្សេងៗ។ ឥណទានប្រភេទនេះអាច ស្នើសុំបានរហូតដល់8,000 ដុល្លារអាមេរិក (ប្រចំនួនសមមូលក្នុងរូបិយប័ណ្ណផ្សេង) ហើយមានរយៈពេលបង់សង រហូតដល់៧ឆ្នាំ។



ឥណទានកាតត្រី

ឥណទានកាត ត្រីជាប្រភេទឥណទានដែលផ្តល់កម្ចីរហូតដល់រហូតដល់លក្ខខណ្ឌងាយស្រួល។ ហត្ថកសិករផ្តល់ជូន ទំហំឥណទានរហូតដល់30,000ដុល្លារអាមេរិកដោយគ្រាន់តែដាក់តម្កល់ប័ណ្ណកម្មសិទ្ធិយានយន្តរបស់លោកអ្នក ជាទ្រព្យបញ្ចាំ។



សេវាកម្មអតិថិជនគឺជាសកម្មភាពទាំងឡាយណាដែលស្ថាប័ន ព្យាយាមបំពេញតាមតម្រូវចិត្តអតិថិជនរបស់ខ្លួននិងខិតខំថែរក្សា អតិថិជនទាំងនោះឱ្យបន្តប្រើផលិតផលនិងសេវាកម្មរបស់ខ្លួនជានិច្ច។ សេវាកម្មគឺជាកម្លាំងស្នូលនិងមានសារៈសំខាន់បំផុតសម្រាប់ស្ថាប័នព្រោះ អតិថិជនគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ស្ថាប័ន ហើយអតិថិជន នឹងប្រើផលិតផលឬសេវាកម្មរបស់ស្ថាប័នណាដែលអាចផ្តល់ផលិត ផលឬសេវាកម្មល្អបំផុតដល់ពួកគេ។ ដូច្នេះហើយទើបធ្វើឱ្យគ្រប់ស្ថាប័ន ទាំងអស់ជាពិសេសស្ថាប័នដែលផ្តល់សេវាហិរញ្ញវត្ថុនិងមីក្រូហិរញ្ញ វត្ថុ កំពុងប្រកួតប្រជែងគ្នាលើផ្នែកសេវាកម្មអតិថិជននេះដើម្បីបំពេញ តម្រូវការផលិតផលរបស់ក្រុមហ៊ុន។ សេវាកម្មអតិថិជនអាចស្តែងឡើង ក្រោមរូបភាពជាច្រើនអាស្រ័យលើកាលៈទេសៈនិងស្ថានភាពជាក់ ស្តែងរបស់ស្ថាប័ន ដោយសេវាកម្មអតិថិជនទាំងអស់នោះត្រូវបានផ្តល់ តាមរយៈការជួបផ្ទាល់ សារអេឡិចត្រូនិក សារតាមបណ្តាញសង្គម ឬ តាមរយៈទូរស័ព្ទជាដើម។

ដោយមើលឃើញសារៈសំខាន់នៃសេវាកម្មអតិថិជននេះហើយ ទើប ហត្ថកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន មុខគេមួយនៅប្រទេសកម្ពុជាបានប្តេជ្ញាយកចិត្តទុកដាក់បំផុតលើ សេវាកម្មអតិថិជននិងរក្សាការពេញចិត្តរបស់អតិថិជនព្រមទាំងបានបង្កើត


ជាយុទ្ធសាស្ត្រឱ្យមាននិរន្តរភាពនិងសម្រាប់ប្រកួតប្រជែងជាមួយនឹង ស្ថាប័នដទៃទៀតនៅលើទីផ្សារ។

លើសពីនេះទៅទៀតហត្ថកសិករ បានចាត់ចែងឱ្យមាន មន្ត្រីផ្នែកសេវាកម្មអតិថិជន មធ្យោបាយបញ្ចេញមតិនិងបណ្តឹងតវ៉ាពី អតិថិជន និងបង្កើតនីតិវិធីគ្រប់គ្រងបណ្តឹងតវ៉ារបស់អតិថិជន។ មិន តែប៉ុណ្ណោះ ហត្ថកសិករ ក៏បានបំពាក់ប្រព័ន្ធខ្នែងសិនធីដីទំនើបនិង បង្កើតការិយាល័យខនសិនធីដីនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម សម្រាប់ដោះស្រាយរាល់ការឆ្ងល់ការមិនពេញចិត្ត និងការសុំជំនួយ ផ្សេងៗ ពីអតិថិជន។ ការិយាល័យនេះមានតួនាទីដ៏សំខាន់ក្នុងការ គាំទ្រនិងជំរុញ វឌ្ឍនភាពរបស់ហត្ថកសិករ លីមីតធីត។



ដើម្បីសម្រេចបាននូវគោលដៅ បន្ទាប់ពីក្លាយខ្លួនជាបុគ្គលិកម្ចីនូវរបស់ធនាគារ Krungsri នាយកដ្ឋានធនធានមនុស្សកែលម្អលំហូរការងារជ្រើស រើសបុគ្គលិក។ ហត្ថកសិករបានត្រៀមខ្លួនជាស្រេចដើម្បីប្រកួតប្រជែងក្នុងទីផ្សារហិរញ្ញវត្ថុ តាមរយៈផែនការយុទ្ធសាស្ត្រច្បាស់លាស់។ ឆ្នាំ 2018ជាឆ្នាំដែលមានការជ្រើសរើសបុគ្គលិកថ្មីច្រើនដើម្បីគាំទ្រមុខងារទាំងខាងក្នុងនិងទាំងខាងក្រៅ។ ជាលទ្ធផល ក្រុមហ៊ុនបានជ្រើសរើសបុគ្គលិកថ្មីចំនួន 971នាក់ ខណៈពេលដែលអត្រាចាកចេញមានត្រឹមត្រូវ11.13% ។

ចំនួនបុគ្គលិកសរុប និងជ្រើសរើសថ្មីឆ្នាំ 2018



ការបណ្តុះបណ្តាលនិង អភិវឌ្ឍបុគ្គលិក

នៅក្នុងឆ្នាំ2018 បុគ្គលិកថ្មីចំនួន1,050នាក់បានចូលរួមសិក្សាវគ្គគម្រោងទិសចំនួន35វគ្គ។ នាយកដ្ឋានអភិវឌ្ឍន៍បុគ្គលិកក៏បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះជំនាញមូលដ្ឋានចំនួន36វគ្គសម្រាប់បុគ្គលិកថ្មីចំនួន1,025នាក់ផងដែរ។ ក្នុងចំណោមបុគ្គលិកថ្មីទាំងនេះមានបុគ្គលិកចំនួន266នាក់ត្រូវបានអញ្ជើញឱ្យត្រឡប់មកចូលរួមវគ្គសិក្សាចំណេះជំនាញមូលដ្ឋានលើកទី2 បន្ទាប់ពីបានចុះទៅបំពេញការងារជាក់ស្តែងនៅតាមបណ្តាការិយាល័យសាខាក្នុងចន្លោះរយៈពេលពី6ខែដល់12ខែ។ រីឯអ្នកប្រើប្រព័ន្ធធនាគារស្នូល (Flex-cube) ចំនួន322នាក់ទទួលបានការបណ្តុះបណ្តាលថ្មីនិងរៀនវិញស្តីពីការប្រើប្រព័ន្ធឱ្យបានកាន់តែប្រសើរ។ បុគ្គលិកសិក្សាកាមចំនួន579នាក់ក៏ទទួលបានលើកទឹកចិត្តឱ្យចូលរួមវគ្គសិក្សាខាងក្រៅដែលបណ្តុះបណ្តាលដោយគ្រូខេត្តនិងអ្នកប្រឹក្សាយោបល់ជំនាញទាំងថ្នាក់ជាតិនិងអន្តរជាតិផងដែរ។

អ្នកគ្រប់គ្រងបុគ្គលិកគ្រប់លំដាប់ថ្នាក់ចំនួន319នាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំដែលបង្រៀនដោយនាយកដ្ឋានអភិវឌ្ឍន៍បុគ្គលិកនិងគ្រូបណ្តុះបណ្តាលមកពីបរទេសដែលមានជំនាញនិងបទពិសោធខ្ពស់។ បុគ្គលិកសិក្សាកាមចំនួន 4,798នាក់ទទួលបានការអញ្ជើញឱ្យចូលរៀនវគ្គសិក្សាខ្លីស្តីពីផលិតផលនិងសេវាកម្មថ្មីនិងវគ្គរៀនវិញនូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានា ដើម្បីពង្រឹងគុណផលការងារដែលរៀបចំឡើងដោយអ្នកជំនាញនៅការិយាល័យកណ្តាល។ ទន្ទឹមនឹងនោះផងដែរ បុគ្គលិកសាខាមានឱកាសសិក្សាចំនួន4ដងលើមុខវិជ្ជាផ្សេងៗក្នុងវគ្គបណ្តុះបណ្តាលដែលធ្វើឡើងដោយថ្នាក់ដឹកនាំនៅតាមសាខាសាមី។

នាយកដ្ឋានអភិវឌ្ឍន៍បុគ្គលិកក៏បានបង្កើតឱ្យមានOnline Training ដំណើរការដោយកម្មវិធីកុំព្យូទ័រ Lync និងកម្មវិធីស្វ័យសិក្សា (E-Learning System) ដើម្បីជំរុញ Learning Digitalization ដោយកម្មវិធីទាំងពីរនេះបានផ្តល់ឱកាសដល់បុគ្គលិកចំនួន796នាក់ឱ្យសិក្សាពីចម្ងាយដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និងកាត់បន្ថយចំណាយលើការបណ្តុះបណ្តាលក្នុងថ្នាក់។ លើសពីនេះទៅទៀត ហត្ថាកសិករ លីមីតធីត ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សជូនសង្គមជាតិផងដែរ ដោយបង្កើតឱ្យមានកម្មវិធីការងារស្ម័គ្រចិត្តនិងកម្មសិក្សារបស់និស្សិត។ កិច្ចការទាំងពីរនេះបានផ្តល់ឱកាសឱ្យនិស្សិតមកពីសាកលវិទ្យាល័យនានាចំនួន137នាក់ទទួលបានបទពិសោធការងារជាក់ស្តែងពិនិយោជិត របស់គ្រឹះស្ថាននិងសិក្សាស្រាវជ្រាវអំពីប្រតិបត្តិការរបស់ហត្ថាកសិករ តាមរយៈការសរសេរនិក្ខេបបទនិងរបាយការណ៍សិក្សាផ្សេងៗ។

កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកហាត់ការ ចំនួន 44នាក់ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីបំពេញភារកិច្ចផ្លូវច្បាប់តាមប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា។ ជារួមបុគ្គលិកជាង 98%នៃនិយោជិតសរុប (Training Coverage) ទទួលបានឱកាសសិក្សានិងអភិវឌ្ឍខ្លួន រយៈពេលជាមធ្យម11ថ្ងៃសម្រាប់បុគ្គលិកម្នាក់ៗ (Training Man Day) ក្នុងឆ្នាំ2018។



ការបណ្តុះបណ្តាលនិង អភិវឌ្ឍបុគ្គលិក



ហត្ថាកសិករបានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ យ៉ាងរឹងមាំមួយដែលសមស្របទៅនឹងទំហំនិងបរិបទអាជីវកម្មរបស់ខ្លួន។ រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យនេះជួយសម្របសម្រួលការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពទៅលើការប្រមើលមើលនិងការប្រតិបត្តិការគ្រប់គ្រងហានិភ័យ និងដំណើរការនៃការត្រួតពិនិត្យហានិភ័យ។ បន្ទាប់ពីសមាហរណកម្មជាមួយធនាគារអយុធ្យា (ធនាគារ Krungsri) ហត្ថាកសិករ លីមីតធីត មានក្របខ័ណ្ឌគ្រប់គ្រងហានិភ័យនិងរចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យយ៉ាងរឹងមាំ។ នាពេលបច្ចុប្បន្ន ហត្ថាកសិករ លីមីតធីត អនុវត្តដោយផ្សារភ្ជាប់ជាមួយនឹងនីតិវិធីនិងគោលនយោបាយគ្រប់គ្រងហានិភ័យពីធនាគារ Krungsri ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការកំណត់បញ្ហាហានិភ័យ ការវាយតម្លៃហានិភ័យ ការកាត់បន្ថយហានិភ័យ និងការតាមដានហានិភ័យឱ្យស្ថិតនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ហត្ថាកសិករ លីមីតធីត អនុវត្តវិធីសាស្ត្រខ្សែបន្ទាត់ការពារប្រតិបត្តិ ដោយអនុលោមតាមស្តង់ដារអន្តរជាតិនិងក្រុមហ៊ុនមេដូចខាងក្រោម៖

1. ខ្សែបន្ទាត់ការពារទី១: ផ្នែកជួរមុខ
2. ខ្សែបន្ទាត់ការពារទី២: ការគ្រប់គ្រងហានិភ័យ
3. ខ្សែបន្ទាត់ការពារទី៣: សវនកម្មខាងក្នុង

រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម អកម្ម និងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (ARBC) ត្រូវបានបង្កើតឡើងដើម្បី រៀបចំនិងត្រួតពិនិត្យទៅលើក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ។ គណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម អកម្ម និងហានិភ័យកម្រិត ថ្នាក់គ្រប់គ្រង (ALRMC) ជាគណៈកម្មាធិការមួយផ្សេងទៀតស្ថិតនៅកម្រិតថ្នាក់គ្រប់គ្រង ដើម្បី ត្រួតពិនិត្យមើលលើការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃរបស់ ហត្ថាកសិករ លីមីតធីត។

នាយកដ្ឋានគ្រប់គ្រងហានិភ័យត្រូវបានដំឡើងទៅជាអគ្គនាយកដ្ឋាន គ្រប់គ្រងហានិភ័យដែលមាននាយកដ្ឋានចំណុះចំនួនពីរ 1- នាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាននិងទីផ្សារ និង2- នាយកដ្ឋានគ្រប់គ្រងហានិភ័យប្រតិបត្តិការនិងការកេងបន្លំ។ អគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យដើរតួក្នុងខ្សែបន្ទាត់ការពារទី២ និង មានមុខងារឯករាជ្យក្នុងការគ្រប់គ្រងហានិភ័យនិងវាយតម្លៃ ដោយផ្ទាល់ជូនលោកប្រធានអគ្គនាយក គណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម អកម្ម និងហានិភ័យកម្រិតថ្នាក់គ្រប់គ្រង (ALRMC) និង គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មអកម្មនិងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (ARBC)។

ហានិភ័យឥណទាន

មុខងារចម្បងគឺទទួលខុសត្រូវក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងហានិភ័យឥណទាន ការកំណត់លក្ខខណ្ឌសម្រាប់ការវិនិច្ឆ័យលើការអនុម័តឥណទាន ការតាមដាននិងគ្រប់គ្រង ហានិភ័យ ការចាត់ ថ្នាក់ហានិភ័យឥណទានការគណនាសំវិធានធនលើអ៊ីមតែមិនការវិភាគហានិភ័យលើផលបត្រឥណទានដោយមានការផ្តល់ជាអនុសាសន៍ និងការចុះទៅត្រួតពិនិត្យឥណទានដោយឯករាជ្យនៅសាខា។

ហានិភ័យប្រតិបត្តិការ

ក្រុមការងារផ្នែកហានិភ័យប្រតិបត្តិការអនុវត្តការងាររបស់ខ្លួនដើម្បីធានាថា ផលប៉ះពាល់មកលើ ហត្ថាកសិករ លីមីតធីត មានតិចបំផុតប្រសិនបើបញ្ហាណាមួយដែលកើតមានឡើងដោយសារកត្តាខាងក្នុង និងឬខាងក្រៅឬដោយការដាច់ចរន្តប្រដាប់បណ្តាញ ។ ហត្ថាកសិករ លីមីតធីត តែងតែអនុវត្តជាប្រចាំនូវការវាយតម្លៃដោយខ្លួនឯងលើហានិភ័យនិងការគ្រប់គ្រង (RCSA), ការតាមដាន

សូចនាករ ហានិភ័យសំខាន់ៗ(KRIs)ធៀបនឹងកម្រិតកំណត់, ការធ្វើរបាយការណ៍ឧបទ្វីហេតុហានិភ័យប្រតិបត្តិការ (Operational risk incident), និងការធ្វើតេស្តជាប្រចាំទៅលើផែនការនិរន្តរភាព អាជីវកម្ម (BCP)។ ការដាក់ឱ្យប្រើផលិតផល/សេវាកម្មថ្មីៗ និងការកែសម្រួលផលិតផល/សេវាកម្មដែលមានស្រាប់ឬការកែសម្រួលដំណើរការ ឬការកែសម្រួលផ្នែកបច្ចេកវិទ្យាគិតប្រើឱ្យធ្វើការវាយតម្លៃហានិភ័យឱ្យបានយ៉ាងល្អិតល្អន់ដើម្បីការពារហានិភ័យនិង កាត់បន្ថយហានិភ័យចម្បងៗ។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ មានន័យថា ជាការខាតបង់របស់ហត្ថកសិករ លីមីតធីត បណ្តាលមកពីការប្រែប្រួលប៉ារ៉ាម៉ែត (តម្លៃឬអត្រា) លើទីផ្សារ ដែលអាចកើតមាននូវហានិភ័យក្នុងបញ្ជីជួញដូរនិងប្រាក់បញ្ញើដែលមិនជួញដូរដែលមាននៅក្នុងតារាងតុល្យការនិង ក្រៅតារាងតុល្យការ។ ទោះបីយ៉ាងណាក៏ដោយ ហត្ថកសិករ លីមីតធីត ប្រឈមមុខនឹងហានិភ័យតែមួយប៉ុណ្ណោះ គឺហានិភ័យលើបញ្ជីមិនជួញដូរដែលរួមមានដូចជា ហានិភ័យអត្រាការប្រាក់និងហានិភ័យអត្រាប្តូរប្រាក់។

គោល នយោបាយហានិភ័យ ទីផ្សារ,កម្រិតកំណត់ហានិភ័យ និងឧបករណ៍វាស់វែងហានិភ័យត្រូវបាន ដាក់ឱ្យប្រើនិងកំពុង អនុវត្ត។

ហានិភ័យសាច់ប្រាក់ងាយស្រួល

ហត្ថកសិករ លីមីតធីត ទទួលស្គាល់សារៈសំខាន់នៃការផ្លាស់ប្តូរបទប្បញ្ញត្តិនិងការគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែលសមស្របទៅតាមលក្ខខណ្ឌទីផ្សារនិងកម្រិតហានិភ័យដែលអាចទទួលយកបាន។ ដូច្នេះ ហត្ថកសិករ លីមីតធីត ដាក់ឱ្យមានគោលនយោបាយហានិភ័យសាច់ប្រាក់ងាយស្រួល, ឧបករណ៍វាស់វែងដែលគ្រប់គ្រាន់, ការតាមដានកម្រិតសន្ទនីយភាព, ការវិភាគនិរន្តរភាព ឬគំរូវិយាបថ សន្ទនីយភាព, និងការធ្វើស្រួសតេស (Stress Testing)។

ហត្ថកសិករ លីមីតធីត រហូតមកដល់ពេលនេះបានរក្សាអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ដោយបូកបន្ថែមការការពារខាងក្នុងពីលើការការកំណត់ដោយបទបញ្ញត្តិ ។



ការប្រតិបត្តិតាម

នាយកដ្ឋានប្រតិបត្តិតាមទទួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើប្រតិបត្តិការរបស់អតិថិជនដើម្បីធានានូវការអនុវត្តតាមច្បាប់ប្រឆាំង ការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនទូទៅ ក៏ដូចជាភាគីអ្នកផ្តល់ទុននិងដៃគូពាណិជ្ជកម្មផ្សេងទៀត។ មុខងារប្រតិបត្តិតាមគឺត្រូវត្រួតពិនិត្យនិងផ្តល់ប្រឹក្សាចំពោះការអនុវត្តផ្សេងៗឱ្យអនុលោមតាមបទបញ្ញត្តិធនាគារជាតិនៃកម្ពុជាបទបញ្ញត្តិពាក់ព័ន្ធនានា និងការតម្រូវរបស់ក្រុមហ៊ុនមេ(ឬសម្ព័ន្ធក្រុមហ៊ុន)ទៅលើប្រតិបត្តិការរបស់ហត្ថកសិករ។ ដើម្បីពង្រឹងការយល់ដឹងបន្ថែមនៃមុខងារប្រតិបត្តិតាមនេះ យើងក៏បានបញ្ចូលប្រធានបទទាក់ទងនឹងការប្រតិបត្តិតាមទៅក្នុងរបៀបវារៈ

ប្រជុំសម្រាប់ការប្រជុំជាមួយនឹងនាយកឥណទាន នាយកសាខានិងការប្រជុំហាសន្តិបាត។

វគ្គបណ្តុះបណ្តាលថ្នាក់មូលដ្ឋាននិងប្រចាំឆ្នាំក៏បានដាក់ឱ្យមាននូវប្រធានបទលម្អិតទាក់ទងនឹងការប្រតិបត្តិតាមនេះផងដែរដែលមានដូចជាការប្រឆាំងការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្រុមប្រតិបត្តិសីលធម៌និងគោលការណ៍ ការប្រឆាំងអំពើពុករលួយ ការប្រតិបត្តិទីផ្សារ និងការហ៊ាននិយាយពីភាពមិនប្រក្រតីនៅក្នុង ក្រុមហ៊ុន។

៧. ការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្មផ្ទៃក្នុង



បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយនឹងធនាគារអយុជ្យា (ក្រុងស្រី) ហត្ថាកសិករ មានរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងហានិភ័យនិងក្របខ័ណ្ឌការត្រួតពិនិត្យផ្ទៃក្នុងកាន់តែរឹងមាំ។ ហត្ថាកសិករ បានរៀបចំស្របតាមគោលការណ៍និងនីតិវិធីគ្រប់គ្រងហានិភ័យនៃធនាគារក្រុងស្រី ដើម្បីពង្រឹងសមត្ថភាពក្នុងការកំណត់ វាយតម្លៃ កាត់បន្ថយ និងត្រួតពិនិត្យហានិភ័យឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន។ ហត្ថាកសិករ បានបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដ៏ច្បាស់លាស់ស្របទៅតាមការអនុវត្តអន្តរជាតិដែលរួមមាន “បន្ទាត់ការពារ៣ជាន់”៖ អាជីវកម្ម ការប្រតិបត្តិតាម និងសវនកម្មផ្ទៃក្នុង។ ផ្នែកទាំង៣នេះសហការគ្នាតាមរយៈនីតិវិធីការងារដែលបានធ្វើឡើងសម្រាប់កម្រិតនីមួយៗ។

សវនកម្មផ្ទៃក្នុងនៃ ហត្ថាកសិករ ទទួលខុសត្រូវក្នុងការវាយតម្លៃលើភាពគ្រប់គ្រាន់និងត្រឹមត្រូវនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរួមទាំងពិនិត្យមើលការប្រតិបត្តិតាមរបស់ស្ថាប័នទៅនឹងបទប្បញ្ញត្តិនិងច្បាប់ទម្លាប់នានាផងដែរ ហើយ រាយការណ៍ដោយឯករាជ្យទៅប្រធានគណៈកម្មាធិការសវនកម្មនៃក្រុមប្រឹក្សាភិបាលនិងសវនកម្មផ្ទៃក្នុងនៃធនាគារក្រុងស្រីនិងរាយការណ៍ជាលក្ខណៈរដ្ឋបាលទៅកាន់ប្រធានអគ្គនាយកនៃ ហត្ថាកសិករ ផងដែរ។

សកម្មភាពសវនកម្មផ្ទៃក្នុងមានភាពឯករាជ្យមិនលម្អៀងក្នុងការធានាអះអាងនិងប្រឹក្សាយោបល់ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្ថែមតម្លៃនិងធ្វើឱ្យប្រសើរឡើងទៅលើប្រតិបត្តិការរបស់ហត្ថាកសិករ។ សវនកម្មផ្ទៃក្នុងជួយ ហត្ថាកសិករ ក្នុងការសម្រេចគោលបំណងតាមរយៈការផ្តល់នូវវិធីសាស្ត្រវាយតម្លៃបែបប្រព័ន្ធនិងមានវិន័យនិងជួយធ្វើឱ្យប្រសើរឡើងទៅលើប្រសិទ្ធភាពនៃដំណើរការការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងដំណើរការអភិបាលកិច្ច។

សកម្មភាពសវនកម្មផ្ទៃក្នុងនឹងមិនត្រូវបានរារាំងពីផ្នែកណាមួយនៅក្នុងអង្គការរួមមានការជ្រើសរើសក្នុងការធ្វើសវនកម្ម វិសាលភាពនីតិវិធី ភាពញឹកញាប់ ពេលវេលា ឬមាតិកាក្នុងការរាយការណ៍ ដើម្បីរក្សាឱ្យមានឯករាជ្យភាពនិងសុក្រឹតភាពតាមការចាំបាច់។ សវនករផ្ទៃក្នុងមិនត្រូវត្រួតពិនិត្យលើផ្នែកឬនាយកដ្ឋានដែលជាកន្លែងមានសាច់ញាតិរបស់ពួកគាត់កំពុងបម្រើការងារឬជាកន្លែងដែលសវនករផ្ទៃក្នុងធ្លាប់ធ្វើការយ៉ាងហោចណាស់ក្នុងរយៈពេល១ឆ្នាំ។ សវនករផ្ទៃក្នុងត្រូវមានឯករាជ្យភាពពីប្រតិបត្តិការប្រចាំថ្ងៃនិងត្រូវចៀសវាងការចូលរួមក្នុងសកម្មភាពដែលអាចត្រូវបានគេឃើញចាប់ខ្លះពាល់លទ្ធភាពរបស់ពួកគាត់ក្នុងការផ្តល់សេវាកម្មដោយឯករាជ្យភាពនិងសុក្រឹតភាព។ ក្នុងការធ្វើសវនកម្មសវនករផ្ទៃក្នុងមិនមានតួនាទីឬសិទ្ធិលើសពីសកម្មភាពណាមួយដែលត្រូវត្រួតពិនិត្យនោះទេ។

ឈ. របាយការណ៍របស់សវនករឯករាជ្យ

តារាងតុល្យការ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	37,211,155	149,514,421	9,923,604	40,061,589
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	77,541,774	311,562,848	41,260,115	166,567,084
សមតុល្យនៅធនាគារនានា-សុទ្ធ	39,210,636	157,548,335	57,097,552	230,502,817
ឥណទានផ្តល់ដល់អតិថិជន-សុទ្ធ	747,005,064	3,001,466,347	567,536,202	2,291,143,647
ទឹកប្រាក់ត្រូវទទួលពីសម្ព័ន្ធហ្នាតិ	14,692	59,032	-	-
ទ្រព្យសកម្មផ្សេងៗ	11,914,372	47,871,947	9,349,972	37,745,837
ទ្រព្យសម្បត្តិ និងបរិក្ខារ	4,148,634	16,669,211	3,958,984	15,982,418
ទ្រព្យសកម្មអរូបិយ	835,911	3,358,690	611,726	2,469,538
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	1,871,271	7,518,767	1,269,418	5,124,640
សរុបទ្រព្យសកម្ម	919,753,509	3,695,569,598	691,007,573	2,789,597,570
បំណុល និងមូលធន				
បំណុល				
ប្រាក់បញ្ញើរបស់អតិថិជន	480,093,541	1,929,015,848	367,421,079	1,483,278,896
មូលបត្របំណុល	29,865,605	120,000,000	-	-
ប្រាក់កម្ចី	192,384,932	773,002,657	156,384,184	631,322,951
ទឹកប្រាក់ជំពាក់សម្ព័ន្ធហ្នាតិ	135,322	543,724	19,204,661	77,529,216
អនុបំណុល	22,729,319	91,326,404	24,729,319	99,832,261
អត្ថប្រយោជន៍ក្រោយឈប់ពីការងារ	12,580	50,546	132,601	535,310
បំណុលផ្សេងៗ	18,498,255	74,325,989	14,235,033	57,466,827
បំណុលពន្ធលើប្រាក់ចំណេញ	4,862,542	19,537,694	3,510,009	14,169,906
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	11,298	45,394	-	-
សរុបបំណុល	748,593,394	3,007,848,256	585,616,886	2,364,135,367
មូលធន				
ដើមទុន	75,000,000	301,350,000	30,000,000	121,110,000
បុព្វលាភភាគហ៊ុន	19,082,502	76,673,493	19,082,502	77,036,061
ទុនបម្រុងស្របច្បាប់	682,459	2,742,120	682,459	2,755,087
ទុនបម្រុងផ្សេងៗ	1,292,755	5,194,290	1,145,714	4,625,247
ប្រាក់ចំណេញរក្សាទុក	75,102,399	301,761,439	54,480,012	219,935,808
សរុបមូលធន	171,160,115	687,721,342	105,390,687	425,462,203
សរុបបំណុល និងមូលធន	919,753,509	3,695,569,598	691,007,573	2,789,597,570

របាយការណ៍លទ្ធផល

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	114,970,543	461,951,642	94,996,654	383,501,492
ចំណាយលើការប្រាក់	(46,821,348)	(188,128,176)	(38,555,784)	(155,649,700)
ចំណូលពីការប្រាក់សុទ្ធ	68,149,195	273,823,466	56,440,870	227,851,792
ចំណូលផ្សេងៗ	1,952,214	7,843,996	1,307,423	5,278,067
ចំណាយប្រតិបត្តិការ	(38,600,709)	(155,097,649)	(31,374,510)	(126,658,897)
ចំណេញប្រតិបត្តិការ	31,500,700	126,569,813	26,373,783	106,470,962
សំវិធានធនសម្រាប់ហ្វាស៊ីលីតឺដែលមានអ៊ីម៉ែតរមិន	(5,444,014)	(21,874,048)	(6,903,394)	(27,869,002)
ប្រាក់ចំណេញមុនដកពន្ធ	26,056,686	104,695,765	19,470,389	78,601,960
ពន្ធលើប្រាក់ចំណេញ	(5,287,258)	(21,244,203)	(4,114,230)	(16,609,147)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	20,769,428	83,451,562	15,356,159	61,992,813

របាយការណ៍បម្រែបម្រួលមូលធន

	ដើមទុន	បុព្វលាភ ភាគហ៊ុន	ទុនបម្រុង ស្របច្បាប់	ទុនបម្រុង ផ្សេងៗ	ប្រាក់ចំណេញ រក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	6,824,594	19,082,502	682,459	975,604	39,293,963	66,859,122
ដើមទុនបន្ថែម (កំណត់សម្គាល់ 20 និង កំណត់សម្គាល់ 28 (ច))	23,175,406	-	-	-	-	23,175,406
ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	-	-	15,356,159	15,356,159
ការផ្ទេរចូលទុនបម្រុងផ្សេងៗ	-	-	-	170,110	(170,110)	-
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	30,000,000	19,082,502	682,459	1,145,714	54,480,012	105,390,687
សមមូលជាពាន់រៀល	121,110,000	77,036,061	2,755,087	4,625,247	219,935,808	425,462,203
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	30,000,000	19,082,502	682,459	1,145,714	54,480,012	105,390,687
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	30,000,000	19,082,502	682,459	1,145,714	54,480,012	105,390,687
ដើមទុនបន្ថែម (កំណត់សម្គាល់ 20 និង កំណត់សម្គាល់ 28 (ច))	45,000,000	-	-	-	-	45,000,000
ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	-	-	20,769,428	20,769,428
ការផ្ទេរចូលទុនបម្រុងផ្សេងៗ	-	-	-	147,041	(147,041)	-
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	75,000,000	19,082,502	682,459	1,292,755	75,102,399	171,160,115
សមមូលជាពាន់រៀល	301,350,000	76,673,493	2,742,120	5,194,290	301,761,439	687,721,342
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	301,350,000	76,673,493	2,742,120	5,194,290	301,761,439	687,721,342

របាយការណ៍លំហូរសាច់ប្រាក់ (១/២)

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនដកពន្ធលើប្រាក់ចំណេញ	26,056,686	104,695,765	19,470,389	78,601,960
និយ័តភាពលើចំណូល និងចំណាយ មិនមែនជាសាច់ប្រាក់:				
រំលស់	2,336,292	9,387,221	2,559,547	10,332,891
សំវិធានធនសម្រាប់ហ្វូស៊ីលីធីដែលមានអ៊ីម៉ែរមិន	5,444,014	21,874,048	6,903,394	27,869,002
អត្ថប្រយោជន៍ក្រោយឈប់ពីការងារ	919,245	3,693,526	698,573	2,820,139
ចំណេញពីការលក់ទ្រព្យសម្បត្តិ	(675)	(2,712)	(521)	(2,104)
	(68,149,195)	(273,823,466)	(56,440,870)	(227,851,792)
ចំណូលពីការប្រាក់សុទ្ធលំអៀងពីការប្តូររូបិយប័ណ្ណ				
ប្រាក់កម្ចី	49,498	198,883	964,256	3,892,703
	(33,344,135)	(133,976,735)	(25,845,232)	(104,337,201)
ការប្រែប្រួលនូវ:				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	(14,279,841)	(57,376,401)	(2,837,539)	(11,455,145)
ឥណទានផ្តល់ដល់អតិថិជន	(184,505,511)	(741,343,143)	(132,162,072)	(533,538,285)
ទឹកប្រាក់ត្រូវទទួលពីសម្ព័ន្ធហ្នាតិ	(14,692)	(59,032)	-	-
ទ្រព្យសកម្មផ្សេងៗ	(1,683,178)	(6,763,009)	70,684	285,351
ប្រាក់បញ្ញើរបស់អតិថិជន	112,672,462	452,717,952	9,648,614	38,951,455
ទឹកប្រាក់ជំពាក់សម្ព័ន្ធហ្នាតិ	(69,339)	(278,604)	159,911	645,561
បំណុលផ្សេងៗ	1,411,513	5,671,459	(618,366)	(2,496,344)
	(119,812,721)	(481,407,513)	(151,584,000)	(611,944,608)
ការប្រាក់បានទទួល	114,089,321	458,410,892	94,011,867	379,525,907
ការប្រាក់បានបង់	(43,951,414)	(176,596,782)	(38,619,615)	(155,907,386)
ពន្ធលើប្រាក់ចំណេញបានបង់	(4,536,578)	(18,227,970)	(3,968,708)	(16,021,674)
អត្ថប្រយោជន៍ក្រោយឈប់ពីការងារបានបង់	(1,057,491)	(4,248,999)	(2,955,781)	(11,932,488)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ	(55,268,883)	(222,070,372)	(103,116,237)	(416,280,249)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(2,364,306)	(9,499,782)	(1,523,935)	(6,152,126)
ការទិញទ្រព្យសកម្មអរូបិយ	(385,889)	(1,550,502)	(349,305)	(1,410,144)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	743	2,985	2,544	10,270
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(2,749,452)	(11,047,299)	(1,870,696)	(7,552,000)

របាយការណ៍លំហូរសាច់ប្រាក់ (២/២)

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាព				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	107,340,023	431,292,212	105,508,182	425,936,531
ការទូទាត់សងប្រាក់កម្ចី	(71,388,773)	(286,840,090)	(66,839,203)	(269,829,863)
សាច់ប្រាក់ទទួលបានពីសម្ព័ន្ធភាព	8,000,000	32,144,000	19,200,000	77,510,400
ការទូទាត់សងសម្ព័ន្ធភាព	(27,000,000)	(108,486,000)	(200,000)	(807,400)
ការទូទាត់សងអនុបណ្ណាល័យ	(2,000,000)	(8,036,000)	-	-
សាច់ប្រាក់ទទួលបានពីការលក់	29,865,605	120,000,000	-	-
សាច់ប្រាក់ទទួលបានពីការបន្ថែមដើមទុន	45,000,000	180,810,000	23,175,406	93,559,114
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពហិរញ្ញប្បទាន	89,816,855	360,884,122	80,844,385	326,368,782
ការកើនឡើង/ (ថយចុះ) សុទ្ធនូវសាច់ប្រាក់ និង សាច់ប្រាក់សមមូល	31,798,520	127,766,451	(24,142,548)	(97,463,467)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើមគ្រា	75,177,800	303,492,778	99,320,348	400,956,245
លំអៀងពីការប្តូររូបិយប័ណ្ណ	-	(1,428,375)	-	-
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាចុងគ្រា	106,976,320	429,830,854	75,177,800	303,492,778

៣. របាយការណ៍នៃការគ្រប់គ្រងហានិភ័យសង្គម

ហត្ថាកសិករគឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានបម្រើនិងផ្តល់សេវាកម្មហិរញ្ញវត្ថុជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអស់រយៈពេលជាង25ឆ្នាំ (ពី1994) ដោយគិតទាំងការជួយផ្តល់ទុនដល់ស្ត្រីក្រីក្រ ។ល។ ហត្ថាកសិករ គឺជាក្រុមហ៊ុនរកប្រាក់ ចំណេញដែលបានដំណើរការអាជីវកម្មស្របជាមួយនឹងការសម្រេចនូវបេសកកម្មសង្គមរបស់ក្រុមហ៊ុន ពោលគឺការប្តេជ្ញា ចិត្តក្នុងការ ចូលរួមចំណែកនៅក្នុងប្រទេសកម្ពុជាតាមរយៈសកម្មភាពសង្គមនានា និងការប្រតិបត្តិការចូលរួមក្នុងសកម្មភាពសង្គមជាមួយនឹងប្រជាពលរដ្ឋនៅតាមសហគមន៍និងជាមួយនឹងសាធារណជនទូទៅ។

សកម្មភាពទំនួលខុសត្រូវសង្គម

អស់រយៈពេលយូរមកហើយដែលហត្ថាកសិករបានគាំទ្រដល់សកម្មភាពសង្គមទាំងខាងក្នុងនិងខាងក្រៅស្ថាប័ន ក្នុងនោះរួមមាន៖ ការថែរក្សាអតិថិជននិងអ្នកដែលពាក់ព័ន្ធនានាឬមានទំនាក់ទំនងអាជីវកម្មជាមួយនឹងហត្ថាកសិករហេតុដូចនេះហើយបានជាហត្ថាកសិករបានដាក់បញ្ចូលការទទួលខុសត្រូវសង្គមដោយផ្ដោតលើអតិថិជនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឬសហគមន៍នានាក៏ដូចជាថ្នាក់គ្រប់គ្រងគ្រប់កម្រិត នាយកប្បនាយិកាសាខានិងនិយោជិត25រាជធានី-ខេត្តទូទាំងប្រទេស ហើយ សកម្មភាព នៃ ការចូលរួមសង្គម ទាំងអស់ នោះ មានដូចខាងក្រោម៖

ការសាងសង់អណ្តូងទឹក

**កាលពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2018
នៅក្រុងព្រះសីហនុ**

ការខ្វះខាតទឹកសម្រាប់បរិភោគគឺជាការគំរាមគំហែងដល់សុខភាពសិស្សានុសិស្សជារួម ហើយកង្វះទឹកប្រើពេលបន្ទោរ បង់និងលាងសម្អាតដៃ ដែលកត្តាទាំងនេះអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព ការឆ្លងមេរោគ និងជំងឺផ្សេងៗតាមរយៈការបន្ទោបង់ពាលវាសពាសកាល ខណៈដែលពួកគេបរិភោគអាហារដោយដៃនិងមិនបានលាងសម្អាតឱ្យបានត្រឹមត្រូវនិងស្អាតបាត។ ផលប៉ះពាល់ទាំងនេះគឺត្រូវអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃរបស់សិស្សានុសិស្សដែលភាគច្រើននៃសកម្មភាព របស់ពួកគេគឺការសិក្សារៀនសូត្រនៅសាលារៀន និងការលេងនៅបរិវេណសាលារៀន។ ឆ្លើយតបទៅនឹងបញ្ហានេះ ហត្ថាកសិករបានរួមចំណែកជួយសង្គមតាមរយៈគម្រោងសាងសង់អណ្តូងទឹកស្អាតផ្តល់ជូនសាលាបឋមសិក្សា។ នៅឆ្នាំ2018 ហត្ថាកសិករ បានចូលរួមជួសជុលអណ្តូងទឹកនៅសាលាបឋមសិក្សាចម្ការកៅស៊ូនិងសម្ពោធជាគំរូឱ្យប្រើអណ្តូងស្នប់មួយទៀតនៅខេត្តព្រះសីហនុ។



ចំនួនអ្នកចូលរួម 350
ចំនួនបុគ្គលិកចូលរួម 330
ចំនួនម៉ោងចូលរួម 1,320

មាត់ទៅកាន់ភាពជោគជ័យក្នុងការសិក្សានិងការងារ

**កាលពីថ្ងៃទី02 ខែមិថុនា ឆ្នាំ2018
នៅខេត្តចេះ**

ហត្ថាកសិករ គឺជាក្រុមហ៊ុនរកប្រាក់ចំណេញដែលដំណើរការអាជីវកម្មស្របជាមួយនឹងការសម្រេចនូវបេសកកម្មសង្គមរបស់ក្រុមហ៊ុនពោល គឺជាការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវលើការងារសង្គមនៅក្នុងប្រទេសតាមរយៈសកម្មភាពសង្គមនិងការចូលរួមចំណែកក្នុងសកម្មភាពសង្គមជាមួយនឹងយុវជនជំនាន់ក្រោយ។

ចំនួនអ្នកចូលរួម 550
ចំនួនបុគ្គលិកចូលរួម 10
ចំនួនម៉ោងចូលរួម 80



ក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជា

**កាលពីថ្ងៃទី26 ខែកក្កដា ឆ្នាំ2018
នៅខេត្តកំពង់ស្ពឺ**

ហត្ថាកសិករនិងស្ថានទូតថៃ បានចូលរួម សកម្មភាពសង្គមតាមរយៈការចែកជូននូវសម្ភារសិក្សាសម្រាប់សិស្សានុសិស្សនៅអង្គការ ក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជា មានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ដែលអង្គការនេះ មានកុមាររស់នៅតាមជនបទប្រមាណចំនួន2 5 0 នាក់ដែលមានជំងឺនិងផ្ទុកមេរោគ។ កម្មវិធីនេះ បានបង្ហាញពីការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃក្នុងថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រថៃគម្រប់66ព្រះវស្សា។

ស្នាមញញឹមរបស់អ្នកគឺជាក្តីសង្ឃឹមរបស់ខ្ញុំ

**កាលពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2018
នៅខេត្តកណ្តាល**

នៅថ្ងៃទី01 ខែកក្កដា ឆ្នាំ2018 ហត្ថាកសិករ បានចូលក្នុងកម្មវិធីលុបបំបាត់និងប្រឆាំងការប្រើអំពើហិង្សាលើកុមារពង្រីកបន្ថែមការការពារសង្គម និងគាំទ្រការផ្សព្វផ្សាយពីការអប់រំសម្រាប់ការអភិវឌ្ឍនិងជាពិសេសការផ្សព្វផ្សាយលើការអនុវត្តបីចំណុចដូចជា៖ កូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម។ កម្មវិធីសប្បុរសនេះ ត្រូវបានរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយនិងចែករំលែកអ្វីដែលមានផលប៉ះពាល់ជាអវិជ្ជមានលើការអប់រំ បរិស្ថាន កុមារ និងស្ត្រីនៅក្នុងប្រទេសកម្ពុជានិងជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលរស់នៅតាមទីជនបទនានាឱ្យខិតខំប្រឹងប្រែងរៀនសូត្រ(រយៈពេលពេញមួយឆ្នាំ)។



កម្មវិធីគម្រោងសន្សំសំចៃការប្រើថាមពលអគ្គិសនីដើម្បីភពផែនដី

**កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨
នៅខេត្តកំពត**

កម្មវិធី គម្រោងសន្សំសំចៃការប្រើថាមពលអគ្គិសនីដើម្បី ភពផែនដី ដែលត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០១៨គឺជាការ ដាក់បញ្ចូលនូវការអប់រំ យុវជន ជំនាន់ក្រោយអំពីសារសំខាន់នៃការប្រើថាមពលអគ្គិសនីដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រុមការងារនៃគម្រោងសង្ឃឹមថាមានភាពងាយក្នុងការអប់រំនិងងាយស្រួលក្នុងការទទួលយកនូវទម្លាប់ល្អៗ សម្រាប់យុវជនពីព្រោះពួកគេស្ថិតក្នុងវ័យនេះ គឺជាវ័យដែលមានភាពចាស់ទុំគ្រប់គ្រាន់ក្នុង ការយល់ដឹងពីការគំរាមកំហែងនៃការកើនឡើងកម្ដៅជាសកល ហើយអាចយកទៅអនុវត្តជាទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃ របស់ពួកគេបានយ៉ាងល្អប្រសើរ។ គោលបំណងសំខាន់ៗ គឺត្រូវបំពេញមុខងារសំខាន់ៗដូចជាដើម្បីបង្កើនការយល់ដឹងអំពីការថែរក្សាបរិស្ថានសម្រាប់សន្សំសំចៃ ការប្រើថាមពលអគ្គិសនី ការអភិវឌ្ឍជំនាញក្នុងការដឹកនាំជូនគ្រូបង្រៀនដែលជាថ្នាលសំខាន់ក្នុងការបណ្តុះបណ្តាលដល់ មនុស្សជំនាន់ក្រោយ ដើម្បីឱ្យពួកគេអាចបន្ត ក្តីសុបិនក្នុងការសិក្សានិងរៀបចំកម្មវិធីសប្បុរសធម៌ ដើម្បីរួមចំណែកក្នុងការអានសៀវភៅនៅក្នុងបណ្ណាល័យនិងការចែកជូននូវសម្ភារសិក្សាមួយចំនួនសម្រាប់កុមារ- កុមារីតូចៗរស់នៅតាមទីជនបទដែលមានឱកាសតិចតួចក្នុងការទទួលបានការអប់រំ។

កម្មវិធី HYSA Project

ហត្ថាកសិករ បានចាប់ផ្តើមអនុវត្តគម្រោងចំណេះដឹងហិរញ្ញវត្ថុ នេះតាំងពីឆ្នាំ២០១២មកម្ល៉េះដោយមានការគាំទ្រពី PlaNet Finance ក្នុងឆ្នាំ២០១១។ គម្រោងនេះ គឺផ្តើមសាកល្បងក្នុងការ អនុវត្តដំបូងនៅក្នុងសាខាមួយរបស់ហត្ថាកសិករគឺសាខាព្រៃឈើនិងបន្ទាប់មកទៀត បានបន្តពង្រីកការអនុវត្តកម្មវិធីនេះទៅសាខាចំនួន៤ បន្ថែមទៀតក្នុងខេត្តកំពង់ចាម។ ហត្ថាកសិករ បានផ្តល់ការបណ្តុះបណ្តាលកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ នេះដល់អតិថិជនសរុបចំនួន៨៧៦នាក់។ នៅឆ្នាំ២០១៥ ហត្ថាកសិករ បានពិភាក្សាអំពី ការបង្កើតនូវកម្មវិធីចំណេះហិរញ្ញវត្ថុសម្រាប់យុវជន- យុវតីដែលជាមនុស្សជំនាន់ក្រោយសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុផ្ទាល់ខ្លួនជាពិសេសការសន្សំប្រាក់។ នៅឆ្នាំ២០១៦និងឆ្នាំ២០១៧ ហត្ថាកសិករ បានដាក់ឱ្យប្រើជាផ្លូវការនូវកម្មវិធីសិក្ខាសាលាស្តីពី ចំណេះដឹងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញនិង បណ្តាខេត្តមួយចំនួនក្រោមគម្រោងឈ្មោះថា “HYSA Project”។

HYSA Project សម្រាប់អ្នកប្រើសេវាហិរញ្ញវត្ថុ

នៅឆ្នាំ២០១៨ហត្ថាកសិករ បានជ្រើសរើសយក កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ ជាស្នូលនៃការចូលរួមក្នុង ការ ទទួលខុសត្រូវសង្គមដែលត្រូវសម្រេចឱ្យបាន។ គោលបំណង នៃគម្រោងនេះ គឺផ្តល់នូវចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ផ្ទាល់ខ្លួននិងគ្រួសារជូនអតិថិជននិងប្រជាពលរដ្ឋរស់នៅតាមសហគន្លី

និងតាមតំបន់ប្រតិបត្តិការរបស់ហត្ថាកសិករ។ បន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាល អ្នកប្រើសេវាហិរញ្ញវត្ថុ បានបញ្ចេញយោបល់របស់ពួកគេថាស្មើស្ម័គ្រ ឱ្យមាននិងពង្រីកកម្មវិធីនេះឱ្យបានច្រើនដងសម្រាប់កម្មវិធីលើកក្រោយនិងការបញ្ចុះអត្រាការប្រាក់។

**ចំនួនកម្មវិធី 12ដង
ចំនួនអ្នកចូលរួម 271
ចំនួនបុគ្គលិកចូលរួម 606
ចំនួនម៉ោងចូលរួម 2,424**



គម្រោង HYSA Project សម្រាប់អ្នកប្រើសេវាហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសាខាក្នុងរដ្ឋ

HYSA Project សម្រាប់សិស្សានុសិស្ស(បឋមសិក្សា)

គោលបំណងនៃកម្មវិធីនេះគឺដើម្បីផ្តល់ចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋានដល់សិស្សានុសិស្ស។ យោងតាមការវាស់ស្ទង់មតិ បន្ទាប់ពីបានអនុវត្តគម្រោងនេះសិស្សានុសិស្សបានផ្តល់ការវាយតម្លៃថាពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះកម្មវិធីរបស់គម្រោងនិងការរៀបចំទូទៅ ក្នុងនោះ 85% គឺជាសំណើរបស់នាយកសាលាដែលបានស្នើសុំឱ្យមានកម្មវិធីនេះនៅពេលក្រោយទៀត។






**ចំនួនកម្មវិធី 66ដង
ចំនួនអ្នកចូលរួម 3,446
ចំនួនបុគ្គលិកចូលរួម 2,539
ចំនួនម៉ោងចូលរួម 7,574**

សូចនាករសមិទ្ធផលបរិស្ថាន

ដើម្បីរក្សាឱ្យបាននិងបន្តការកាត់បន្ថយផលប៉ះពាល់បរិស្ថានហត្ថកសិករនៅតែបន្តការតាមដានលើការប្រើធនធានដោយត្រូវធ្វើការប្រៀបធៀបជាមួយនឹងទិន្នន័យនៃការប្រើធាតុចូល។ នៅឆ្នាំ2018ការប្រើធនធានត្រូវបានគ្រប់គ្រងបានល្អពោលគឺមានការថយចុះនូវបរិមាណនៃការប្រើរបស់បុគ្គលិកម្នាក់ៗដូចមានដូចបង្ហាញក្នុងតារាងខាងក្រោម៖

2017

2018



៧. បណ្តាញថែទាំសុខភាព

ការិយាល័យកណ្តាល និងសាខា

ល.រ	ឈ្មោះគ្រឹះស្ថាន	លេខទូរស័ព្ទទំនាក់ទំនង	អាស័យដ្ឋាន
	ហត្ថាកសិករ លីមីតធីត ការិយាល័យកណ្តាល	023 999 266	ផ្ទះលេខ៦០៦ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
1	ការិយាល័យប្រតិបត្តិការ	069 666 264	ផ្ទះលេខ៦០៦ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
2	សាខាខណ្ឌទួលគោក- សង្កាត់បឹងសាឡាង	069 666 174	ផ្ទះលេខ១៩GH ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ
3	សាខាខណ្ឌចំការមន- សង្កាត់បឹងកេងកងទី២	069 666 053	ផ្ទះលេខ៥២៩ ផ្លូវលេខ៩៣ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ
4	សាខាខណ្ឌពោធិ៍សែនជ័យ- សង្កាត់កាកាប	069 666 247	ភូមិបំប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
5	សាខាខណ្ឌដូនពេញ- សង្កាត់ស្រះចក	069 666 238	ផ្ទះលេខ១២B-១២C ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
6	សាខាខណ្ឌឫស្សីកែវ- សង្កាត់គីឡូម៉ែត្រលេខ៦	069 666 124	ផ្លូវលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
7	សាខាខេត្តស្ទឹងត្រែង	069 666 108	ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
8	សាខាស្រុកអង្គស្នួល-ឃុំបែកចាន	069 666 067	ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
9	សាខាខេត្តមណ្ឌលគិរី	069 666 185	ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
10	សាខាខណ្ឌជ្រោយចង្វារ- សង្កាត់ជ្រោយចង្វារ	069 333 687	ផ្លូវលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
11	សាខាខេត្តកណ្តាល	069 666 094	ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
12	សាខាស្រុកស្អាង-ឃុំព្រែកគយ	069 666 073	ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល
13	សាខាស្រុកកោះធំ-ឃុំព្រែកថ្មី	093 222 561	ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល
14	សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២	069 333 225	ផ្លូវលេខ១ ភូមិដើមស្នែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
15	សាខាខេត្តរតនគិរី	069 666 129	ភូមិជ័យជំនះ សង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
16	សាខាស្រុកកៀនស្វាយ-ឃុំគគីរ	069 666 217	ផ្លូវលេខ១ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
17	សាខាស្រុកមុខកំពូល- ឃុំព្រែកអញ្ចាញ	069 666 183	ផ្ទះលេខ៣៦ ផ្លូវលេខ១៦ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
18	សាខាខេត្តកំពង់ស្ពឺ	069 666 230	ផ្លូវលេខ៤ ភូមិក្រាំងពលទេព សង្កាត់ការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
19	សាខាខេត្តកោះកុង	069 666 213	ផ្ទះលេខ៥០៤ ផ្លូវលេខ៤៨ ភូមិទី១ សង្កាត់ស្នាមមានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
20	សាខាខេត្តព្រះសីហនុ	069 666 154	ផ្ទះលេខ៤៨០ ផ្លូវក្រវាញ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
21	សាខាស្រុកបារាយណ៍-ឃុំបល្ល័ង្ក	069 666 257	ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
22	សាខាខេត្តកំពត	069 666 219	ផ្លូវលេខ៣ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត
23	សាខាខេត្តកំពង់ធំ	069 666 105	ផ្លូវលេខ៦ ភូមិជីវជាន់ខ្លា សង្កាត់ជីវជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

24	សាខាស្រុកសណ្តាន់-ឃុំសណ្តាន់	069 222 476	ភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
25	សាខាស្រុកស្នោង-ឃុំកំពង់ចិនក្នុង	069 666 107	ផ្លូវលេខ៦ ភូមិឈើទាល ឃុំកំពង់ចិនក្នុង ស្រុកស្នោង ខេត្តកំពង់ធំ
26	សាខាស្រុកសុទ្រនិតម-ឃុំដំដែក	069 666 110	ភូមិដូនហុង ឃុំដំដែក ស្រុកសុទ្រនិតម ខេត្តសៀមរាប
27	សាខាស្រុកជីក្រែង-ឃុំកំពង់ក្តី	069 666 248	ភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប
28	សាខាស្រុកពួក-ឃុំពួក	069 666 157	ផ្លូវលេខ៦ ភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប
29	សាខាស្រុកក្រឡាញ់-ឃុំក្រឡាញ់	069 333 128	ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប
30	សាខាក្រុងប៉ោយប៉ែក-សង្កាត់ប៉ោយប៉ែក	069 666 173	ផ្ទះលេខ១១ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែក ក្រុងប៉ោយប៉ែក ខេត្តបន្ទាយមានជ័យ
31	សាខាស្រុកម៉ាឡៃ-ឃុំម៉ាឡៃ	069 333 198	ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
32	សាខាខេត្តសៀមរាប	069 666 120	ភូមិចុងកៅស៊ូ សង្កាត់ស្នួលក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
33	សាខាក្រុងសៀមរាប	069 666 253	ភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
34	សាខាស្រុករមាសហែក-ឃុំកំពង់ត្រាច	069 222 406	ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង
35	សាខាខេត្តស្វាយរៀង	069 666 104	ផ្លូវលេខ១ ភូមិស្នួលថ្មី សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
36	សាខាខេត្តកំពង់ឆ្នាំង	069 666 232	ផ្លូវលេខ៥ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
37	សាខាខេត្តពោធិ៍សាត់	069 666 130	ផ្លូវលេខ៥ ភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
38	សាខាស្រុកក្រគរ-ឃុំអន្លង់ត្នោត	069 222 696	ភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
39	សាខាស្រុកបាកាន - ឃុំបឹងខ្នារ	069 666 261	ភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
40	សាខាស្រុកមោងឫស្សី-ឃុំគារ	069 666 401	ផ្លូវលេខ៥ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
41	សាខាខេត្តបន្ទាយមានជ័យ	069 666 258	ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
42	សាខាស្រុកមង្គលបុរី-ឃុំបុស្សីក្រោក	069 333 922	ផ្លូវលេខ៥ ភូមិគោកស្វាយ ឃុំបុស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
43	សាខាស្រុកព្រះនេត្រព្រះ-ឃុំជប់រាវី	069 333 913	ភូមិជប់ ឃុំជប់រាវី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
44	សាខាខេត្តកំពង់ចាម	069 666 237	ផ្លូវលេខ៧ ភូមិបឹងស្វាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
45	សាខាស្រុកចំការលើ-ឃុំស្វាយទាប	069 333 662	ភូមិថ្មលំបែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
46	សាខាស្រុកស្ទឹងត្រែង-ឃុំព្រែកកក់	069 333 664	ភូមិភ្នំតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម
47	សាខាខេត្តព្រៃវែង	069 666 145	ភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
48	សាខាស្រុកស្វាយអន្ទរ-ឃុំស្វាយអន្ទរ	069 222 776	ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
49	សាខាខេត្តបាត់ដំបង	069 666 254	ផ្ទះលេខ២២០ ផ្លូវលេខ៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
50	សាខាស្រុករតនមណ្ឌល-ឃុំស្តៅ	069 666 782	ភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
51	សាខាខេត្តប៉ៃលិន	069 666 064	ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
52	សាខាខេត្តក្បួងឃុំ	069 666 093	ភូមិស្នួលលិច សង្កាត់ស្នួល ក្រុងស្នួល ខេត្តក្បួងឃុំ
53	សាខាស្រុកពញាក្រែក-ឃុំកោងកាង	069 666 051	ភូមិកណ្តាលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តក្បួងឃុំ

54	សាខាស្រុកមេមត់-ឃុំមេមត់	069 666 204	ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តក្រចេះ
55	សាខាខេត្តក្រចេះ	069 666 208	ភូមិអូរឫស្សីទី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ
56	សាខាស្រុកឆ្លូង-ឃុំឆ្លូង	069 333 477	ភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ
57	សាខាស្រុកព្រែកប្បាស-ឃុំព្រៃល្វា	069 666 150	ភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រែកប្បាស ខេត្តតាកែវ
58	សាខាស្រុកបាទី-ឃុំត្រពាំងសាប	069 666 407	ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
59	សាខាស្រុកពាមរក៍-ឃុំព្រែកខ្សាយ "ខ"	069 666 175	ភូមិ១ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង
60	សាខាខេត្តតាកែវ	069 666 101	ផ្លូវលេខ២ ភូមិទួរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
61	សាខាស្រុកត្រាំកក់-ឃុំអង្គតាសោម	069 222 331	ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
62	សាខាស្រុកព្រៃឈរ-ឃុំជ្រៃរៀន	069 666 152	ភូមិព្រៃទទឹង ឃុំជ្រៃរៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
63	សាខាស្រុកបាធាយ-ឃុំផ្កាវ	069 222 897	ភូមិផ្កាវ ឃុំផ្កាវ ស្រុកបាធាយ ខេត្តកំពង់ចាម
64	សាខាស្រុកថ្មគោល-ឃុំតាពូង	069 333 787	ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង
65	សាខាស្រុកបវេល-ឃុំបវេល	069 666 251	ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង
66	សាខាស្រុកកំរៀង-ឃុំបឹងរាំង	069 666 403	ភូមិអូរជារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
67	សាខាស្រុកថ្មពួក-ឃុំគំរុ	069 666 091	ភូមិអណ្តូងខ្ពង ឃុំគំរុ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
68	សាខាស្រុកអន្លង់វែង-ឃុំអន្លង់វែង	069 333 407	ភូមិអូរជញ្ជីន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
69	សាខាខេត្តឧត្តរមានជ័យ	069 666 176	ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
70	សាខាស្រុករៀង-ឃុំរបៀប	069 222 987	ភូមិមតាំងត្រក ឃុំរបៀប ស្រុករៀង ខេត្តព្រះវិហារ
71	សាខាខេត្តព្រះវិហារ	069 666 153	ភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
72	សាខាស្រុកបារាយណ៍-ឃុំទ្រៀល	069 333 899	ផ្លូវលេខ៦ ភូមិចែក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ
73	សាខាស្រុកឈូក-ឃុំឈូក	069 222 335	ភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត
74	សាខាស្រុកស្រីសន្ធរ-ឃុំព្រែកពោធិ	069 333 411	ភូមិសន្ធរ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
75	សាខាស្រុកបន្ទាយស្រី-ឃុំខ្នារសណ្តាយ	069 222 600	ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
76	សាខាស្រុកប្រាសាទបាគង-ឃុំកន្ទ្រាំង	069 222 604	ភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
77	សាខាស្រុកភ្នំក្រវាញ-ឃុំលាច	069 222 733	ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
78	សាខាស្រុកស្វាយចេក-ឃុំរលួស	069 666 402	ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
79	សាខាស្រុកទ្រាំង-ឃុំស្មោង	069 222 360	ភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ
80	សាខាខណ្ឌសែនសុខ-សង្កាត់ភ្នំពេញថ្មី	069 333 736	ផ្ទះលេខA1A2 ផ្លូវលេខ1986 ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
81	សាខាស្រុកបាកាន-ឃុំតាលោ	069 333 966	ភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់
82	សាខាក្រុងបារិត	069 222 973	ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបារិត ខេត្តស្វាយរៀង
83	សាខាស្រុកពារាំង-ឃុំរកា	069 222 771	ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង
84	សាខាស្រុកពញាឮ-ឃុំវិហារហ្លួង	069 222 657	ភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល

85	សាខាស្រុកព្រះស្តេច-ឃុំអង្គររាជ្យ	069 666 803	ភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង
86	សាខាស្រុកកំពង់ក្រឡាច-ឃុំថ្មត្រីដូង	069 333 584	ផ្ទះលេខ៣១០E ផ្លូវលេខ៥ ភូមិដើមពពែល ឃុំថ្មត្រីដូង ស្រុកកំពង់ក្រឡាច ខេត្តកំពង់ឆ្នាំង
87	សាខាស្រុកអូររាំងខ្ទី-ឃុំអំពិលតាពក	093 222 665	ភូមិលេខ៣ ឃុំអំពិលតាពក ស្រុកអូររាំងខ្ទី ខេត្តក្រចេះ
88	សាខាស្រុកតំបែរ-ឃុំតំបែរ	093 222 676	ភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តក្រចេះ
89	សាខាស្រុកបាទី-ឃុំស្រូវក្រី	069 333 558	ភូមិត្រាំខ្នារ ឃុំស្រូវក្រី ស្រុកបាទី ខេត្តតាកែវ
90	សាខាខណ្ឌ៧មករា-សង្កាត់អូរឫស្សី២	093 222 651	ផ្ទះលេខ៣០០E០E1E2 ផ្លូវលេខ២១៧ ភូមិ៩ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ
91	សាខាស្រុកភ្នំព្រឹក-ឃុំពេជ្រចិន្តា	093 222 767	ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
92	សាខាខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យ	093 222 664	ភូមិបុស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
93	សាខាស្រុកស្នួល-ឃុំស្នួល	069 333 443	ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ
94	សាខាស្រុកអង្គស្នួល-ឃុំដំណាក់អំពិល	069 333 747	ភូមិថ្មល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
95	សាខាក្រុងប៉ោយប៉ែត-សង្កាត់និមិត្ត	069 333 206	ភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
96	សាខាស្រុកមង្គលបុរី-ឃុំអូរព្រាសាទ	069 333 943	ផ្ទះលេខ៥ ភូមិភ្នំជំរុំ ឃុំអូរព្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
97	សាខាស្រុកស្វាយជ្រំ-ឃុំតាសួស	069 222 392	ភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
98	សាខាខណ្ឌដូនពេញ-សង្កាត់ផ្សារកណ្តាលទី១	093 222 566	ផ្ទះលេខ១០៦E ផ្លូវលេខ១៣ ភូមិ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
99	សាខាស្រុកវ៉ាន-ឃុំស្រែល្អ	093 222 063	ភូមិត្រពាំង ឃុំស្រែល្អ ស្រុកវ៉ាន ខេត្តសៀមរាប
100	សាខាស្រុកបាណន់-ឃុំភ្នំសំពៅ	069 333 830	ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
101	សាខាស្រុកល្វាឯម-ឃុំកោះរះ	069 333 517	ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល
102	សាខាស្រុកប្រាសាទសំបូរ-ឃុំសំបូរណ៍	069 222 467	ភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
103	សាខាស្រុកត្រពាំងប្រាសាទ-ឃុំត្រពាំងប្រាសាទ	069 333 406	ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
104	សាខាស្រុកបាកាន-ឃុំស្វាយដូនកែវ	069 333 948	ភូមិស្វាយដូនកែវទី១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់
105	សាខាស្រុកខ្សាច់កណ្តាល-ឃុំស្វាយជ្រំ	069 333 685	ភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
106	សាខាស្រុកបារាយណ៍-ឃុំសូយោង	069 222 510	ភូមិកាតាយ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
107	សាខាស្រុកកៀនស្វាយ-ឃុំសំរោងធំ	069 333 506	ភូមិស្ទឹងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
108	សាខាស្រុកក្រូចធ្មារ-ឃុំស្វាយឃ្លាំង	069 333 676	ភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចធ្មារ ខេត្តក្រចេះ
109	សាខាស្រុកអង្គរជុំ-ឃុំតាសោម	069 333 179	ភូមិប្រាំដំឡើង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប
110	សាខាស្រុកជីក្រែង-ឃុំសង្វើយ	069 333 292	ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប
111	សាខាស្រុកសន្ទុក-ឃុំតាំងក្រសាំង	069 222 363	ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ

112	សាខាស្រុកប្រាសាទបល្ល័ង្ក- ឃុំសាលាវិស័យ	069 222 486	ភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
113	សាខាស្រុកបាកាន-ឃុំត្រពាំងជង	069 333 977	ភូមិក្រាលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
114	សាខាស្រុកទឹកជុស-ឃុំអភិវឌ្ឍន៍	069 333 576	ភូមិស្រែតាដៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកជុស ខេត្តកំពង់ឆ្នាំង
115	សាខាស្រុកភ្នំស្រុក-ឃុំស្រះជីក	069 333 912	ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
116	សាខាស្រុកកណ្តាលស្ទឹង-ឃុំបារគូ	069 333 756	ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
117	សាខាស្រុកសំពៅលូន-ឃុំសន្តិភាព	069 666 046	ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
118	សាខាស្រុកបារាយណ៍-ឃុំក្រវ៉ា	069 333 877	ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ
119	សាខាខណ្ឌមានជ័យ- សង្កាត់ចាក់អង្រែលើ	093 222 467	ផ្លូវលេខ2 ភូមិព្រែកតាគង្គ ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
120	សាខាស្រុកមេមត់-ឃុំដារ	086 333 055	ភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តក្បួងឃុំ
121	សាខាស្រុកកងមាស-ឃុំពាមជីកង	069 222 844	ភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម
122	សាខាស្រុកស្អាង-ឃុំព្រែកអំបិល	069 222 326	ភូមិត្រើយត្រើង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល
123	សាខាស្រុកសណ្តាន់-ឃុំទំរឹង	069 222 430	ភូមិខោស ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ
124	សាខាស្រុកបន្ទាយអំពិល- ឃុំគោកមន	069 333 466	ភូមិសីង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
125	សាខាខណ្ឌពោធិ៍សែនជ័យ- សង្កាត់ចោមចៅ	069 333 737	ផ្ទះលេខA1A2 ផ្លូវលេខ4 ភូមិថ្មល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
126	សាខាស្រុកកំពង់ស្វាយ-ឃុំសាន់ត	069 222 505	ភូមិសារី ឃុំសាន់ត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
127	សាខាខណ្ឌចំការមន- សង្កាត់ទួលស្វាយព្រៃទី2	069 222 823	ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី2 ខណ្ឌចំការមន រាជធានីភ្នំពេញ
128	សាខាស្រុកមុខកំពូល- ឃុំរកាកោងទី1	069 333 417	ភូមិរកាកោង ឃុំរកាកោងទី1 ស្រុកមុខកំពូល ខេត្តកណ្តាល
129	សាខាខណ្ឌទួលគោក- សង្កាត់បឹងកក់ទី2	069 333 268	ភូមិ14 សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ
130	សាខាខណ្ឌទួលគោក- សង្កាត់ផ្សារដេប៉ូទី2	093 333 587	ផ្ទះលេខ574A ផ្លូវលេខ128 ភូមិ8 សង្កាត់ផ្សារដេប៉ូទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ
131	សាខាស្រុកចំការលើ-ឃុំបុសខ្នុរ	069 222 625	ភូមិ10មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
132	សាខាស្រុកបាភ្នំ-ឃុំឈើកាច់	069 333 769	ភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
133	សាខាស្រុកកែវសីមា-ឃុំស្រែខ្ទម	086 333 057	ភូមិឡាប៉ាខេ ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
134	សាខាក្រុងបាត់ដំបង- សង្កាត់ព្រែកព្រះស្តេច	069 333 011	ភូមិបែកបានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង
135	សាខាស្រុកស្រែអំបិល- ឃុំស្រែអំបិល	093 222 497	ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង
136	សាខាស្រុកបរកែវ-ឃុំឡាមីញ	093 222 493	ភូមិមួយ ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី
137	សាខាស្រុកគិរីវង់-ឃុំព្រះបាទជាន់ជុំ	093 222 920	ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
138	សាខាស្រុកភ្នំស្រួច-ឃុំគិរីវន្ត	069 333 571	ភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
139	សាខាស្រុកព្រៃនប់-ឃុំវាលពេជ្រ	093 222 916	ភូមិបឹងវែង ឃុំវាលពេជ្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

140	សាខាស្រុកកំពង់ត្រាច- ឃុំកំពង់ត្រាចខាងកើត	093 222 936	ភូមិកំពង់ត្រាចទី1 ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត
141	សាខាស្រុកបរិបូណ៌-ឃុំពន្លៃ	093 222 946	ភូមិវែរឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
142	សាខាស្រុកស្វាយលើ-ឃុំស្វាយលើ	069 222 531	ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
143	សាខាក្រុងកែប-សង្កាត់ព្រៃធំ	093 333 525	ផ្លូវលេខ33 ភូមិដំណាក់ចង្កើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
144	សាខាស្រុកកណ្តាលស្ទឹង- ឃុំបឹងខ្យង	069 333 043	ភូមិព្រៃតាតូច ឃុំបឹងខ្យង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
145	សាខាស្រុកពួក-ឃុំសសរស្តម្ភ	069 333 090	ភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប
146	សាខាស្រុកកណ្តៀង-ឃុំស្វាយលូង	069 222 747	ភូមិបឹងក្រាញ់ ឃុំស្វាយលូង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
147	សាខាខណ្ឌទួលគោក- សង្កាត់ទឹកល្អក់ទី3	069 222 928	ភូមិ10 សង្កាត់ទឹកល្អក់ទី3 ខណ្ឌទួលគោក រាជធានីភ្នំពេញ
148	សាខាស្រុកជើងព្រៃ-ឃុំសូទិញ	093 222 849	ភូមិតាសែន ឃុំសូទិញ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
149	សាខាស្រុកគូលែន-ឃុំគូលែនក្នុង	069 222 317	ភូមិគូលែនក្នុង ឃុំគូលែនក្នុង ស្រុកគូលែន ខេត្តព្រះវិហារ
150	សាខាស្រុកភ្នំក្រវ៉ាញ- ឃុំបាក់ចិញ្ចៀន	093 222 401	ភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់
151	សាខាស្រុកក្នុងឃុំ-ឃុំរកាពប្រាំ	069 222 409	ភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកក្នុងឃុំ ខេត្តក្នុងឃុំ
152	សាខាស្រុកក្រគរ-ឃុំឈើតុំ	069 222 702	ភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
153	សាខាស្រុកប្រាសាទបល្ល័ង្ក- ឃុំក្រយា	069 222 501	ភូមិក្រយាក្នុង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
154	សាខាខណ្ឌចំការមន- សង្កាត់បឹងត្របែក	086 333 045	ផ្ទះលេខ39BE0E1 ផ្លូវលេខ432 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
155	សាខាស្រុកសំរោង-ឃុំសំរោង	070 333 051	ភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
156	សាខាស្រុកអង្គរជ័យ-ឃុំតានី	086 333 027	ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត
157	សាខាស្រុកខ្សាច់កណ្តាល- ឃុំវិហារសួគ៌	070 333 831	ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
158	សាខាស្រុកបរសេដ្ឋ- ឃុំការមានជ័យ	070 333 795	ភូមិព្រះម្លប់ ឃុំការមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
159	សាខាស្រុកស្នាង-ឃុំស្វាយរលំ	070 333 052	ភូមិលេខ2 ឃុំស្វាយរលំ ស្រុកស្នាង ខេត្តកណ្តាល
160	សាខាស្រុកបន្ទាយមាស- ឃុំទូកមាសខាងលិច	070 333 946	ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត
161	សាខាស្រុកកំចាយមារ-ឃុំក្រញូង	070 333 892	ភូមិជោរទី1 ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង
162	សាខាស្រុកស៊ីវិកកណ្តាល- ឃុំព្រែកចង្កាស្រ	070 333 841	ភូមិព្រែកសណ្តែក ឃុំព្រែកចង្កាស្រ ស្រុកស៊ីវិកកណ្តាល ខេត្តព្រៃវែង
163	សាខាស្រុកអង្គរបូរី-ឃុំអង្គរបូរី	070 333 014	ភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ
164	សាខាស្រុកជុំគិរី-ឃុំត្រពាំងរាំង	070 333 813	ភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត
165	សាខាស្រុកកញ្ជៀច-ឃុំថ្មពួន	087 333 846	ភូមិព្រងើយទី1 ឃុំថ្មពួន ស្រុកកញ្ជៀច ខេត្តព្រៃវែង
166	សាខាស្រុកមេសាង-ឃុំជីដុច	087 333 430	ភូមិរាំង ឃុំជីដុច ស្រុកមេសាង ខេត្តព្រៃវែង
167	សាខាស្រុកស្នាង-ឃុំក្រើយស្នា	087 333 741	ភូមិព្រែកបាឡាត់នឹង ឃុំក្រើយស្នា ស្រុកស្នាង ខេត្តកណ្តាល

168	សាខាខណ្ឌឫស្សីកែវ-សង្កាត់ច្រាំងចំរើ៖ទី1	087 333 463	ភូមិ២ សង្កាត់ច្រាំងចំរើ៖ទី1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
169	សាខាស្រុកកោះសូទិន-ឃុំពាមប្រឆោះ	087 333 477	ភូមិផ្សារថ្មី ឃុំពាមប្រឆោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម
170	សាខាស្រុកពញាក្រែក-ឃុំក្រែក	087 333 669	ភូមិក្រែកស្នួង ឃុំក្រែក ស្រុកពញាក្រែក ខេត្តក្រចេះ
171	សាខាស្រុកកៀនស្វាយ-ឃុំឈើទាល	081 333 646	ភូមិព្រែកស្វាយ2 ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល
172	សាខាស្រុកល្វាឯម-ឃុំទឹកឃ្នាំង	081 333 840	ភូមិទឹកឃ្នាំង ឃុំទឹកឃ្នាំង ស្រុកល្វាឯម ខេត្តកណ្តាល
173	សាខាខណ្ឌដង្កោ-សង្កាត់ជើងឯក	081 333 798	ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
174	សាខាខណ្ឌសែនសុខ-សង្កាត់ក្រាំងធ្នង់	081 333 691	ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
175	សាខាស្រុកត្រាំកក់-ឃុំត្រាំកក់	069 333 469	ភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ
176	សាខាស្រុកកោះធំ - ឃុំសំពៅពូន	081 333 631	ភូមិក្បាលកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល
177	សាខាស្រុកកំពង់ពោធិ៍ - ឃុំញាវ	069 444 107	ភូមិស្វាយអាណាត ឃុំញាវ ស្រុកកំពង់ពោធិ៍ ខេត្តស្វាយរៀង
178	សាខាក្រុងសៀមរាប - សង្កាត់ស្វាយដង្គំ	069 444 262	ភូមិត្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

មេធាវី

ល.រ	មេធាវី	អាស័យដ្ឋាន
1	មេធាវី សាខាក្រុងប៉ោយប៉ែត-សង្កាត់ប៉ោយប៉ែត	ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
2	មេធាវី គូកាល់ផ្សារអគ្គ: ប៉ោយប៉ែត	ភូមិបាលិលេយ្យ1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
3	មេធាវី សាខាខេត្តបន្ទាយមានជ័យ	ភូមិ3 សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
4	មេធាវី សណ្ឋាគារណាសា បន្ទាយមានជ័យ	ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
5	មេធាវី សាខាស្រុកមង្គលបូរី-ឃុំឫស្សីក្រោក	ភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
6	មេធាវី សាខាស្រុកថ្មពួក-ឃុំគំរូ	ភូមិអណ្តូងខ្ពង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
7	មេធាវី សាខាខេត្តបាត់ដំបង	ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
8	មេធាវី សាខាក្រុងបាត់ដំបង-សង្កាត់ព្រែកព្រះស្តេច	ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង
9	មេធាវី ប្រៃសណីយ៍បាត់ដំបង	ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
10	មេធាវីសាខាស្រុករតនមណ្ឌល-ឃុំស្តៅ	ភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
11	មេធាវីសាខាស្រុកថ្មគោល-ឃុំតាពូង	ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង
12	មេធាវីសាខាស្រុកបវេល-ឃុំបវេល	ភូមិបវេល1 ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង
13	មេធាវីសាខាស្រុកមោងឫស្សី-ឃុំគារ	ភូមិគារ3 ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង

14	អេធីអឹមសាខាស្រុកសំពៅលូន-ឃុំសន្តិភាព	ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
15	អេធីអឹមសាខាស្រុកអង្គស្នួល-ឃុំបែកចាន	ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
16	អេធីអឹមសាខាខេត្តកណ្តាល	អគារលេខ166 ផ្លូវជាតិលេខ2 ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
17	អេធីអឹមសាខាស្រុកខ្សាច់កណ្តាល-ឃុំស្វាយជ្រំ	ភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
18	អេធីអឹមសាខាព្រះនារាយណ៍ តាខ្មៅ	ភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
19	អេធីអឹមសាខាស្រុកស្អាង-ឃុំព្រែកគយ	ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល
20	អេធីអឹមសាខាស្រុកកៀនស្វាយ-ឃុំគគីរ	ផ្លូវជាតិលេខ1 ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
21	អេធីអឹមសាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ	ផ្លូវជាតិលេខ6 ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
22	អេធីអឹមសាខាស្រុកពញាឮ-ឃុំវិហារហ្លួង	ភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល
23	អេធីអឹមសាខាស្រុកអង្គស្នួល-ឃុំដំណាក់អំពិល	ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
24	អេធីអឹមសាខាខេត្តកោះកុង	ភូមិទី1 សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
25	អេធីអឹមសុគីមិច ផ្សារព្រឹក្សាពង្ស	ផ្សារព្រឹក្សាពង្ស ភូមិ15 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
26	អេធីអឹមសាខាខេត្តកំពង់ចាម	ភូមិបឹងស្វាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
27	អេធីអឹមសាខាស្រុកចំការលើ-ឃុំស្វាយទាប	ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
28	អេធីអឹមសាខាស្រុកព្រៃឈរ-ឃុំជ្រៃរៀន	ភូមិព្រៃទទឹង ឃុំជ្រៃរៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
29	អេធីអឹមសាខាស្រុកបាធាយ-ឃុំផ្កាវ	ភូមិផ្កាវ ឃុំផ្កាវ ស្រុកបាធាយ ខេត្តកំពង់ចាម
30	អេធីអឹមសាខាខេត្តកំពង់ឆ្នាំង	ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
31	អេធីអឹមសាខាស្រុកកំពង់ត្រឡាច-ឃុំថ្មតដូ	ភូមិដើមពពេល ឃុំថ្មតដូ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
32	អេធីអឹមសាខាខេត្តកំពង់ស្ពឺ	ផ្លូវជាតិលេខ4 ភូមិត្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
33	អេធីអឹមសាខាស្រុកបារាយណ៍-ឃុំបល្ល័ង្ក	ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
34	អេធីអឹមសាខាខេត្តកំពង់ធំ	ផ្លូវជាតិលេខ6 ភូមិជីវីជាន់ខ្លា សង្កាត់ជីវីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
35	អេធីអឹមសាខាស្រុកស្ទឹង-ឃុំកំពង់ចិនក្បួង	ផ្លូវជាតិលេខ6 ភូមិឈើទាល ឃុំកំពង់ចិនក្បួង ស្រុកស្ទឹង ខេត្តកំពង់ធំ
36	អេធីអឹមសាខាស្រុកបារាយណ៍-ឃុំទ្រៀល	ផ្លូវជាតិលេខ6 ភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ
37	អេធីអឹមសាខាខេត្តកំពត	ផ្លូវជាតិលេខ3 ភូមិត្រាំង សង្កាត់ត្រាំងអំពិល ក្រុងកំពត ខេត្តកំពត
38	អេធីអឹមសាខាស្រុកឈូក-ឃុំឈូក	ភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត
39	អេធីអឹមសាខាខេត្តក្រចេះ	ភូមិអូរឫស្សីទី1 សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ

40	អេធីអឹមសាខាខេត្តមណ្ឌលគិរី	ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
41	អេធីអឹមសាខាខេត្តប៉ៃលិន	ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
42	អេធីអឹមការិយាល័យប្រតិបត្តិការ	អគារលេខ២០៦ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
43	អេធីអឹមបុណ្ណសេនធីរ វិមានឯករាជ្យ	មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
44	អេធីអឹមគេលាទន្លេបាសាក់១ ទួលទំពូង	វិថីម៉ៅសេទុង ស្តុបទួលទំពូង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ
45	អេធីអឹមការិយាល័យប្រតិបត្តិការ	អគារលេខ២០៦ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
46	អេធីអឹមតូកាល់២៧១ ទួលទំពូង២	ផ្លូវលេខ ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ
47	អេធីអឹមបុរីប៉ែងហូត ផ្សារប៉ែសេ	ផ្លូវលេខ ៣៧១ ភូមិភ្នំពេញ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
48	អេធីអឹមផ្សារថែហូត បឹងកេងកង	ផ្លូវលេខ ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
49	អេធីអឹមភ្នំពេញអាយសេនធីរ សាកលភូមិន្ទភ្នំពេញ	ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
50	អេធីអឹមសាខាខណ្ឌទួលគោក-សង្កាត់បឹងសាឡាង	សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
51	អេធីអឹមសាច់អាំង អេប៊ីស៊ី ផ្សារសុវណ្ណា	ផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
52	អេធីអឹមគេលា ផ្សារស្ទឹងមានជ័យ	ផ្លូវមុន្នីវ៉ែត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
53	អេធីអឹមគេលាផ្សារហោងលី អូរតែកក្នុង	ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
54	អេធីអឹមសកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្លូវកម្ពុជាក្រោម	ភូមិ ៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
55	អេធីអឹមតូកាល់វេងស្រែង២ ផ្លូវវេងស្រែង	ផ្លូវលេខ ៥១ ភូមិជំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
56	អេធីអឹមប៊ិកអេផល បឹងកេងកង	ផ្លូវលេខ៣០ ផ្លូវ៣០២ ក្រុម៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
57	អេធីអឹមសាខាខណ្ឌចំការមន-សង្កាត់បឹងត្របែក	សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
58	អេធីអឹមភូមិសាច់អាំង១៦៨ ផ្លូវ៣១០ ទួលស្តែង	ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ
59	អេធីអឹមសាខាខណ្ឌដង្កោ-សង្កាត់ជើងឯក	ផ្លូវលេខ០៨១ ផ្លូវលេខ២៧១ ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
60	អេធីអឹមគេលាអូឡាំពិក	វិថីមុន្នីវ៉ែត កែងវិថីព្រះសីហនុ ស្តុបអូឡាំពិក សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ
61	អេធីអឹមផ្សារបឹងត្របែកផ្លាហ្សា	ផ្លូវលេខ ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
62	អេធីអឹមទូរគមនាគមន៍កម្ពុជា អគារ៤២ជាន់	មហាវិថីព្រះសីហនុ សង្កាត់បឹងព្រលិត ខណ្ឌ៧កមរា រាជធានីភ្នំពេញ
63	អេធីអឹមតូកាល់អូឡាំពិក	ផ្លូវលេខ ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ
64	អេធីអឹមការព្យោអាម៉ាហ្សូន ស្តុបបូកគោ	ផ្លូវលេខ៤៣២E ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

65	អេធីអឹមសាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់កាកាប	ផ្លូវសហព័ន្ធរុស្ស៊ី ភូមិបំប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
66	អេធីអឹមតេលេនីប្រឹក ផ្លូវ 2004	ផ្លូវលេខ 2004 សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
67	អេធីអឹមសាខាខណ្ឌសែនសុខ-សង្កាត់ក្រាំងឆ្នង	ភូមិជាងទង សង្កាត់ក្រាំងឆ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
68	អេធីអឹមសាខាខណ្ឌចំការមន-សង្កាត់បឹងកេងកងទី2	ភូមិ1 សង្កាត់បឹងកេងកងទី2 ខណ្ឌចំការមន រាជធានីភ្នំពេញ
69	អេធីអឹមភីធីធីសែនសុខ ភ្នំពេញថ្មី	ដីឡូត៍លេខ867 ផ្លូវលេខ1986 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
70	អេធីអឹមការហ្វេម៉ាម៉ាហ្សនអង្គខ្នង ស្តុបអង្គខ្នង	ផ្លូវលេខ159CEO ផ្លូវ110 ភូមិ4 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
71	អេធីអឹមសាខាខណ្ឌដូនពេញ-សង្កាត់ស្រះចក	ភូមិ1 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
72	អេធីអឹមការហ្វេម៉ាម៉ាហ្សន មុខពេទ្យកាល់ម៉ែត	មហាវិថីព្រះមុនីវង្ស ភូមិ8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
73	អេធីអឹមភីអេសស៊ីកុំព្យូទ័រ ស្តុបអូរឫស្សី	ផ្ទះលេខ220B ផ្លូវ184 ភូមិ7 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
74	អេធីអឹមការហ្វេម៉ាម៉ាហ្សនផ្សារថ្មី ផ្សារសុរិយា	ផ្លូវលេខ271 កែងផ្លូវ167 សង្កាត់ផ្សារថ្មីទី2 ខណ្ឌដូនពេញ រាជធានីភ្នំពេញ
75	អេធីអឹមប្រៃសណីយ៍វត្តភ្នំ	ផ្លូវលេខ 13 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
76	អេធីអឹមតូកាល់ឡាហ្គែរ ទីស្តីការគណៈរដ្ឋមន្ត្រី	ផ្លូវលេខ 108 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
77	អេធីអឹមផ្សារម៉ាក្រូសែនសុខ ភ្នំពេញថ្មី	#5734 ផ្លូវ1003 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
78	អេធីអឹមសាខាខណ្ឌឫស្សីកែវ-សង្កាត់ប្រាំងចំរេះទី1	ភូមិ2 សង្កាត់ប្រាំងចំរេះទី1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
79	អេធីអឹមសាច់អាំង ហេង ហេង 2ដី ស៊ីធីអ៊ិន	ផ្លូវជាតិលេខ5 សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
80	អេធីអឹមសាខាខណ្ឌជ្រោយចង្វារ-សង្កាត់ជ្រោយចង្វារ	ផ្លូវជាតិលេខ6 ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
81	អេធីអឹមសាខាខណ្ឌច្បារអំពៅ-សង្កាត់ច្បារអំពៅទី2	ផ្លូវជាតិលេខ១ ភូមិដើមស្នែង សង្កាត់ច្បារអំពៅទី2 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
82	អេធីអឹមសាខាខណ្ឌសែនសុខ-សង្កាត់ភ្នំពេញថ្មី	ផ្លូវលេខ1986 ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
83	អេធីអឹមសាខាខណ្ឌ៧មករា-សង្កាត់អូរឫស្សី2	អគារលេខ300E0E1E2 ផ្លូវលេខ217 ភូមិ9 សង្កាត់អូរឫស្សីទី2 ខណ្ឌ៧មករា រាជធានីភ្នំពេញ
84	អេធីអឹមសាខាខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យ	ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
85	អេធីអឹមសាខាខណ្ឌដូនពេញ-សង្កាត់ផ្សារកណ្តាលទី1	អគារលេខ106E០ ផ្លូវលេខ13 ភូមិ13 សង្កាត់ផ្សារកណ្តាលទី1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ
86	អេធីអឹមសាខាខណ្ឌមានជ័យ-សង្កាត់ចាក់អង្រែលើ	ផ្លូវជាតិលេខ2 ភូមិព្រែកតាគង3 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
87	អេធីអឹមសាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់ចោមចៅ	ផ្លូវជាតិលេខ4 ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
88	អេធីអឹមសាខាខណ្ឌចំការមន-សង្កាត់ទួលស្វាយព្រៃទី2	ភូមិ6 សង្កាត់ទួលស្វាយព្រៃទី2 ខណ្ឌចំការមន រាជធានីភ្នំពេញ
89	អេធីអឹមសាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទី2	ភូមិ14 សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ

90	អេធីអឹមសាកលវិទ្យាល័យ អាយអាយស៊ី ចាក់អង្រែក្រោម	ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
91	អេធីអឹមសាខាខណ្ឌទួលគោក-សង្កាត់ផ្សារដេប៉ូទី២	អគារលេខ៥៧៤A ផ្លូវលេខ១២៨ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
92	អេធីអឹមជាកាកាហ្វា មុខព្រលានយន្តហោះភ្នំពេញ	ជាកាកាហ្វេមុខព្រលានយន្តហោះ អគារលេខ A27, A29, A31, A33 ផ្លូវសហព័ន្ធរុស្ស៊ី (ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ)
93	អេធីអឹមសាខាខណ្ឌបូស្រីកែវ-សង្កាត់គីឡូម៉ែត្រលេខ៦	ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌបូស្រីកែវ រាជធានីភ្នំពេញ
94	អេធីអឹមសាខាខណ្ឌទួលគោក-សង្កាត់ទឹកល្អក់ទី៣	ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
95	អេធីអឹមភីធីធើរអំពៅ	ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
96	អេធីអឹមសាខាស្រុកកោះធំ-ឃុំព្រែកថ្មី	ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល
97	អេធីអឹមសាខាខេត្តព្រះសីហនុ	អគារលេខ៤៨០ ផ្លូវឯករាជ្យ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
98	អេធីអឹមប្រៃសណីយ៍វិមានឯករាជ្យ ខេត្តព្រះសីហនុ	ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
99	អេធីអឹមសាខាស្រុកព្រៃនប់-ឃុំវាលរេញ	ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
100	អេធីអឹមសាខាខេត្តព្រះវិហារ	ភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
101	អេធីអឹមសាខាខេត្តព្រៃវែង	ភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
102	អេធីអឹមសាខាស្រុកស្វាយអន្ទរ-ឃុំស្វាយអន្ទរ	ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
103	អេធីអឹមសាខាស្រុកពាមរក៍-ឃុំព្រែកខ្សាយ "ខ"	ភូមិ១ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង
104	អេធីអឹមសាខាខេត្តពោធិ៍សាត់	ផ្លូវជាតិលេខ៥ ភូមិស្ពានីយ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
105	អេធីអឹមសណ្ឋាគារខេអឹម ផ្សារពោធិ៍សាត់	ភូមិពាលព្រែក ១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
106	អេធីអឹមសាខាស្រុកក្រគរ-ឃុំអន្លង់ត្នោត	ភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
107	អេធីអឹមសាខាស្រុកបាកាន - ឃុំបឹងខ្នារ	ភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
108	អេធីអឹមសាខាខេត្តរតនគិរី	ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
109	អេធីអឹមសាខាស្រុកសុទ្រនិតម-ឃុំដំដែក	ភូមិជូនហុង ឃុំដំដែក ស្រុកសុទ្រនិតម ខេត្តសៀមរាប
110	អេធីអឹមសាខាស្រុកជីក្រែង-ឃុំកំពង់ក្តី	ភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប
111	អេធីអឹមសាខាស្រុកពួក-ឃុំពួក	ផ្លូវជាតិលេខ៦ ភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប
112	អេធីអឹមសាខាខេត្តសៀមរាប	ភូមិចុងកៅស៊ូ សង្កាត់ស្នូក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
113	អេធីអឹមសណ្ឋាគារ កាន់កងផ្សាររាត្រី ខេត្តសៀមរាប	ផ្លូវស៊ីវិល ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប
114	អេធីអឹមហ្គ្រីនស៊ីតិស៊ុបផ្សារសាមគ្គី ខេត្តសៀមរាប	ផ្លូវលេខ ៦ ភូមិបន្ទាយចាស់ សង្កាត់ស្នូក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

115	អេធីអឹមសៀមរាបថ្មីថតរូបផ្សារឡាក់គី ខេត្តសៀមរាប	ភូមិមណ្ឌល2 សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
116	អេធីអឹមសាខាក្រុងសៀមរាប	ភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
117	អេធីអឹមសាខាក្រុងសៀមរាប-សង្កាត់ស្វាយដង្គំ	ភូមិត្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
118	អេធីអឹមសាខាខេត្តស្ទឹងត្រែង	ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
119	អេធីអឹមសាខាខេត្តស្វាយរៀង	ផ្លូវជាតិលេខ1 ភូមិសួនថ្មី សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
120	អេធីអឹមសណ្ឋាគារវីគោ ខេត្តស្វាយរៀង	ផ្លូវ114 ភូមិមេត្រីង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
121	អេធីអឹមសាខាស្រុកព្រែកប្បាស-ឃុំព្រៃល្វា	ភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រែកប្បាស ខេត្តតាកែវ
122	អេធីអឹមសាខាស្រុកបាទី-ឃុំត្រពាំងសាប	ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
123	អេធីអឹមសាខាខេត្តតាកែវ	ផ្លូវជាតិលេខ2 ភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
124	អេធីអឹមសាខាស្រុកត្រាំកក់-ឃុំអង្គតាសោម	ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
125	អេធីអឹមសាខាខេត្តក្បួងឃុំ	ភូមិស្នងលិច សង្កាត់ស្នង ក្រុងស្នង ខេត្តក្បួងឃុំ
126	អេធីអឹមសាខាស្រុកពញាត្រែក-ឃុំកោងកាង	ភូមិកណ្តាលកោង ឃុំកោងកាង ស្រុកពញាត្រែក ខេត្តក្បួងឃុំ
127	អេធីអឹមសាខាស្រុកមេមត់-ឃុំមេមត់	ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តក្បួងឃុំ
128	អេធីអឹមសាខាខេត្តឧត្តរមានជ័យ	ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
129	អេធីអឹមសាខាស្រុកអន្លង់វែង-ឃុំអន្លង់វែង	ភូមិអូរជញ្ជីន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ



កាន់តែទុកចិត្ត កាន់តែចម្រើន

ហត្ថាកសិករ ប៊ីអិលធីត
HATTHA KAKSEKAR LIMITED

Subsidiary of krungsri bank
A member of MUFG, a global financial group